


**សូមចុះឈ្មោះបោះឆ្នោតនៅក្នុង
រដ្ឋរបស់អ្នក ដោយ
ទម្រង់បណ្តា និងការណែនាំនេះ**



សម្រាប់ ពលរដ្ឋសហរដ្ឋអាមេរិក

ការណែនាំទូទៅ

អ្នកដែលអាចប្រើពាក្យស្នើសុំនេះ

ប្រសិនបើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកដែលរស់នៅ ឬមានអាសយដ្ឋាននៅក្នុងសហរដ្ឋអាមេរិក អ្នកអាចប្រើប្រាស់ពាក្យស្នើសុំនៅក្នុងកូនសៀវភៅនេះដើម្បី៖

- សូមចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក
- សូមរាយការណ៍អំពីការប្តូរឈ្មោះទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក
- សូមរាយការណ៍អំពីការប្តូរអាសយដ្ឋានមោះទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក
- សូមចុះឈ្មោះជាមួយគណបក្សនយោបាយ។

ករណីលើកលែង

សូមកុំប្រើពាក្យស្នើសុំនេះ ប្រសិនបើអ្នករស់នៅក្រៅសហរដ្ឋអាមេរិក និងដែលរស់នៅសហរដ្ឋអាមេរិក និងមិនមានលំនៅស្ថាន(ស្របច្បាប់) នៅក្នុងប្រទេសនេះ ឬប្រសិនបើអ្នកនៅក្នុងបន្ទាយយោធាក្រៅប្រទេស។ សូមប្រើពាក្យស្នើសុំប្រើស្របសហព័ន្ធដែលមានសម្រាប់អ្នកពីបន្ទាយយោធា ស្ថានទូតសហរដ្ឋអាមេរិក ឬការិយាល័យកុងសុល។

New Hampshire ស្ថាននៃទីក្រុងនិងទីប្រជុំជននឹងទទួលយកទម្រង់បែបបទនេះតែក្នុងករណីមានសំណើចំពោះអវត្តមានអ្នកបោះឆ្នោតដោយធ្វើចូលនូវទម្រង់ចុះឈ្មោះ។

នៅ Dakotaខាងជើង មិនមានការចុះឈ្មោះអ្នកបោះឆ្នោតទេ។

នៅរដ្ឋWyoming ច្បាប់មិនអនុញ្ញាតឱ្យធ្វើការចុះឈ្មោះឡើយ។

របៀបពិនិត្យមើលថាតើអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នកឬទេ

រដ្ឋនីមួយៗមានច្បាប់ផ្ទាល់ខ្លួនអំពីថាតើនរណាអាចចុះឈ្មោះនិងបោះឆ្នោតបាន។ ពិនិត្យមើលព័ត៌មានក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ រដ្ឋទាំងអស់តម្រូវឱ្យអ្នកត្រូវតែជាពលរដ្ឋសហរដ្ឋអាមេរិកពិភពលោក ឬដោយគ្រប់និយកម្មដើម្បីចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតសហព័ន្ធនិងបោះឆ្នោតរដ្ឋ។ ច្បាប់សហព័ន្ធកំណត់ថាជាអំពើខុសច្បាប់ក្នុងការទាមទារជាពលរដ្ឋសហរដ្ឋអាមេរិកដោយមិនពិតដើម្បីចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតមូលដ្ឋាន រដ្ឋ ឬសហព័ន្ធណាមួយ។ អ្នកមិនអាច ចុះឈ្មោះបោះឆ្នោតលើសពីមួយកន្លែងបានឡើយ។

របៀបនៃការបំពេញពាក្យស្នើសុំនេះ

សូមប្រើការណែនាំសម្រាប់ពាក្យស្នើសុំនិងការណែនាំរដ្ឋដើម្បីប្រាប់អ្នកអំពីការបំពេញពាក្យស្នើសុំនេះ។

- ជាដំបូង ត្រូវអានការណែនាំសម្រាប់ពាក្យស្នើសុំ។ ការណែនាំទាំងនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានចាំបាច់ដែលអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលប្រើប្រាស់ពាក្យស្នើសុំនេះ។
- បន្ទាប់មក ស្វែងរករដ្ឋរបស់អ្នកនៅក្រោមការណែនាំរដ្ឋ។ ចូរប្រើការណែនាំទាំងនេះដើម្បីបំពេញប្រអប់លេខ 6 7 និង ដោយយោងទៅការណែនាំទាំងនេះសម្រាប់ព័ត៌មានអំពីសិទ្ធិរបស់អ្នកបោះឆ្នោតនិងតម្រូវការស្ស៊ីវិលមួយសម្រាប់ប្រអប់លេខ 9។

នៅពេលដែលត្រូវចុះឈ្មោះបោះឆ្នោត

រដ្ឋនីមួយៗមានកាលកំណត់សម្រាប់ចុះឈ្មោះអ្នកបោះឆ្នោតផ្ទាល់ខ្លួន។ សូមពិនិត្យមើលកាលកំណត់សម្រាប់រដ្ឋរបស់អ្នកនៅទំព័រចុងក្រោយនៃកូនសៀវភៅនេះ។

របៀបដាក់បញ្ជូនពាក្យស្នើសុំរបស់អ្នក

សូមផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់អាសយដ្ឋានដែលបានរាយនៅក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ ឬក៏ បញ្ជូនពាក្យស្នើសុំដោយផ្ទាល់ទៅកាន់ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។ រដ្ឋដែលតម្រូវឱ្យទទួលទម្រង់បែបបទជាតិនឹងទទួលយកពាក្យស្នើសុំថតចម្លងដែលបោះពុម្ពចេញពីរូបភាពកុំព្យូទ័រតាមទំហំទៀងទាត់ និងមានចុះហត្ថលេខាដោយអ្នកដាក់ពាក្យស្នើសុំ និងផ្ញើដោយស្រោមសំបុត្រជាមួយអាសយដ្ឋានត្រឹមត្រូវ។

អ្នកបោះឆ្នោតលើកដំបូងដែលចុះឈ្មោះដោយផ្ញើតាមប្រៃសណីយ៍

ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូងក្នុងយុគសម័យការបោះឆ្នោត និងផ្ញើពាក្យស្នើសុំចុះឈ្មោះតាមប្រៃសណីយ៍ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកបង្ហាញភស្តុតាងបញ្ជាក់អត្តសញ្ញាណនូវការបោះឆ្នោតលើកដំបូងរបស់អ្នក។ ភស្តុតាងបញ្ជាក់អត្តសញ្ញាណរួមមាន៖

- រូបថតអត្តសញ្ញាណមានសុពលភាពនិងបច្ចុប្បន្ន ឬ
 - វិក័យបត្រប្រើប្រាស់ភ្លើងទឹក របាយការណ៍ធនាគារស្រែករដ្ឋាភិបាល ស្រែកទូទាត់ឬឯកសាររដ្ឋាភិបាលបច្ចុប្បន្នដែលមានឈ្មោះ និងអាសយដ្ឋានរបស់អ្នក។
- អ្នកបោះឆ្នោតអាចលើកលែងលក្ខខណ្ឌនេះ ប្រសិនបើគេដាក់ជូន ឯកសារថតចម្លង អត្តសញ្ញាណនេះជាមួយទម្រង់ចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកចង់ដាក់ឯកសារថតចម្លង សូមចាំនូវចំណុចខាងក្រោម៖
- រដ្ឋរបស់អ្នកអាចមានតម្រូវអត្តសញ្ញាណបន្ថែមទៀត ដែលអាចកំណត់ឱ្យអ្នកបង្ហាញអត្តសញ្ញាណនៅកន្លែងបោះឆ្នោត ទោះបីអ្នកបំពេញតាមភស្តុតាងបញ្ជាក់អត្តសញ្ញាណសហព័ន្ធត្រឹមត្រូវ។
 - សូមកុំដាក់បញ្ជូនឯកសារដើមជាមួយនិងពាក្យស្នើសុំនេះ គឺដាក់តែឯកសារថតចម្លងប៉ុណ្ណោះ។

ប្រសិនបើអ្នកផ្តល់ពាក្យស្នើសុំនេះនៅភ្នាក់ងាររដ្ឋប្រតិបត្តិការសាធារណៈ

ប្រសិនបើអ្នកបានផ្តល់ពាក្យស្នើសុំនេះនៅភ្នាក់ងាររដ្ឋប្រតិបត្តិការសាធារណៈ នោះវាក៏ជាជម្រើសរបស់អ្នកក្នុងការប្រើពាក្យស្នើសុំនេះ។ ប្រសិនបើអ្នកសម្រេចប្រើពាក្យស្នើសុំនេះក្នុងការចុះឈ្មោះបោះឆ្នោត អ្នកអាចបំពេញវានិងបញ្ជូនវាទៅភ្នាក់ងាររដ្ឋ ឬការិយាល័យសាធារណៈ។ ពាក្យស្នើសុំនឹងត្រូវដាក់សម្រាប់អ្នក ឬអ្នកអាចយកវាជាមួយអ្នកហើយផ្ញើពាក្យស្នើសុំរបស់អ្នកទៅកាន់អាសយដ្ឋានដែលបានរាយនៅក្នុងរដ្ឋរបស់អ្នកនៅក្នុងការណែនាំរដ្ឋ។ អ្នកក៏អាចយកវាមកជាមួយដើម្បីបញ្ជូនដោយផ្ទាល់ទៅការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតមូលដ្ឋាន។

សម្គាល់៖ ឈ្មោះ និងទីតាំងនៃភ្នាក់ងាររដ្ឋ ឬការិយាល័យសាធារណៈដែលអ្នកបានទទួលពាក្យស្នើសុំនឹងនៅជាការសម្ងាត់។ វានឹងមិនបង្ហាញនៅលើពាក្យស្នើសុំរបស់អ្នកឡើយ។ ប្រសិនបើអ្នកសម្រេចមិនប្រើពាក្យស្នើសុំនេះដើម្បីចុះឈ្មោះបោះឆ្នោតទេ ការសម្រេចចិត្តនៅក៏នៅជាការសម្ងាត់ផងដែរ។ វានឹងមិនប៉ះពាល់ដល់សេវាដែលអ្នកទទួលបានពីភ្នាក់ងារឬការិយាល័យទេ។

ការណែនាំសម្រាប់ពាក្យស្នើសុំ។

មុនពេលបំពេញទម្រង់ពាក្យស្នើសុំនេះ ចូរឆ្លើយសំណួរនៅផ្នែកខាងលើទម្រង់ថា តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិក ឬជាតិអ្នកមានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោតឬទេ? ប្រសិនបើអ្នកឆ្លើយថាទេចំពោះសំណួរទាំងនេះ អាចមិនអាចប្រើទម្រង់នេះដើម្បីចុះឈ្មោះបោះឆ្នោតទេ។ ទោះជាយ៉ាងនេះក្តី ការណែនាំជាក់លាក់របស់រដ្ឋអាចផ្តល់ឲ្យព័ត៌មានបន្ថែមអំពីសិទ្ធិចុះឈ្មោះបោះឆ្នោតនៅមុនអាយុ 18 ឆ្នាំ។

ប្រអប់ទី 1 — ឈ្មោះ

សូមសរសេរឈ្មោះពេញរបស់អ្នកនៅក្នុងប្រអប់នេះតាមលំដាប់នាមខ្លួននាមត្រកូលនាមកណ្តាល។ មិនត្រូវប្រើឈ្មោះហៅក្រៅឬឈ្មោះដើមឡើយ។

សម្គាល់៖ ប្រសិនបើពាក្យស្នើសុំនេះមិនមែនសម្រាប់ការប្តូរឈ្មោះទេ សូមប្រាប់យើងក្នុង ប្រអប់ A (នៅកន្លែងទំព័រក្រោមនៃទម្រង់) ឈ្មោះពេញរបស់អ្នកមុនពេលប្តូរ។

ប្រអប់ទី 2 អាសយដ្ឋានលំនៅស្ថាន

សូមសរសេរអាសយដ្ឋានលំនៅស្ថានរបស់អ្នកនៅក្នុងប្រអប់នេះ (អាសយដ្ឋានស្របច្បាប់)។ ចូរកុំ ដាក់ អាសយដ្ឋានប្រៃសណីយ៍របស់អ្នកនៅទីនេះ ប្រសិនបើវាខុសពីអាសយដ្ឋានលំនៅស្ថាន។ ចូរកុំ ប្រើ ប្រអប់ការិយាល័យប្រៃសណីយ៍ ឬផ្លូវជនបទដោយគ្មានលេខប្រអប់ឡើយ។ យោងទៅការណែនាំជាក់លាក់របស់រដ្ឋសម្រាប់វិធានទាក់ទងនឹងការប្រើប្រាស់លេខផ្លូវ។

សម្គាល់៖ ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុនមក ប៉ុន្តែតែនេះគឺជាលើកទីមួយដែលអ្នកចុះឈ្មោះពីក្នុងអាសយដ្ឋានក្នុងប្រអប់ទី 2 សូមប្រាប់យើងនៅក្នុង ប្រអប់ B (នៅពាក់កណ្តាលខាងក្រោមទម្រង់) អាសយដ្ឋានដែលអ្នកត្រូវបានចុះឈ្មោះពីមុនមក។ សូមប្រាប់យើងអាសយដ្ឋានឲ្យបានច្រើនតាមដែលអ្នកចាំ។

សម្គាល់ផងដែរ៖ ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានផ្លូវ ឬប្រសិនបើគ្មានអាសយដ្ឋាន សូមបង្ហាញទីកន្លែងដែលអ្នករស់នៅដោយប្រើផែនទីក្នុងប្រអប់ C (នៅខាងក្រោមទម្រង់នេះ)។

ប្រអប់ទី 3 អាសយដ្ឋានប្រៃសណីយ៍

ប្រសិនបើអ្នកទទួលសំបុត្រនៅអាសយដ្ឋានដែលផ្សេងពីអាសយដ្ឋានក្នុងប្រអប់ទី 2 ចូរដាក់អាសយដ្ឋានប្រៃសណីយ៍របស់អ្នកនៅក្នុងប្រអប់នេះ។ ប្រសិនបើអ្នកមិនមានអាសយដ្ឋានក្នុងប្រអប់ 2 អ្នក ត្រូវ សរសេរក្នុងប្រអប់ទី 3 នូវអាសយដ្ឋានដែលអ្នកអាចទទួលដោយការផ្ញើនេះ។

ប្រអប់ទី 4 ថ្ងៃខែឆ្នាំកំណើត

សូមសរសេរថ្ងៃខែឆ្នាំកំណើតរបស់អ្នកតាមលំដាប់នៅក្នុងប្រអប់នេះ ខែ ថ្ងៃ ឆ្នាំ។ *ប្រយ័ត្នមិនត្រូវប្រើកាលបរិច្ឆេទថ្ងៃនេះទេ!*

ប្រអប់ទី 5 លេខទូរស័ព្ទ

រដ្ឋជាច្រើនស្នើសុំលេខទូរស័ព្ទរបស់អ្នក ក្នុងករណីដែលមានសំណួរអំពីពាក្យស្នើសុំរបស់អ្នក។ ទោះជាយ៉ាងនេះក្តី អ្នកមិនត្រូវបំពេញនៅក្នុងប្រអប់នេះទេ។

ប្រអប់ទី 6 លេខអត្តសញ្ញាណប័ណ្ណ

ច្បាប់សហព័ន្ធតម្រូវឲ្យ រដ្ឋត្រូវប្រមូលលេខអត្តសញ្ញាណនៃអ្នកចុះឈ្មោះម្នាក់ៗ។ អ្នកត្រូវយោងទៅការណែនាំជាក់លាក់របស់រដ្ឋសម្រាប់ចំណុច 6 ទាក់ទងនឹងព័ត៌មានអំពីលេខណាដែលបានទទួលសម្រាប់រដ្ឋរបស់អ្នក។ ប្រសិនបើអ្នកគ្មានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គម ចូរបង្ហាញនៅលើទម្រង់នេះ និងលេខត្រូវបញ្ជូនទៅឲ្យអ្នកដោយរដ្ឋ។

ប្រអប់ទី 7 ជម្រើសបក្ស

នៅក្នុងរដ្ឋខ្លះ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។ ដើម្បីដឹងថារដ្ឋរបស់អ្នកតម្រូវលក្ខខណ្ឌនេះ សូមមើលចំណុច 7 នៅក្នុងការណែនាំនៅក្នុងរដ្ឋរបស់អ្នក។

ប្រសិនបើអ្នកចង់ចុះឈ្មោះជាមួយគណៈបក្ស ចូរសរសេរនៅក្នុងប្រអប់នូវឈ្មោះពេញនៃគណៈបក្សដែលជាជម្រើសរបស់អ្នក។

ប្រសិនបើអ្នកមិនចង់ចុះឈ្មោះជាមួយគណៈបក្សណាមួយទេ ចូរសរសេរ "គ្មានបក្ស" ឬទុកប្រអប់នៅទំនេរ។ សូមកុំសរសេរពាក្យ "ឯករាជ្យ" ប្រសិនបើអ្នកចង់មានន័យថា "គ្មានបក្ស" ពីព្រោះវាអាចច្រឡំជាមួយឈ្មោះគណៈបក្សនៅក្នុងរដ្ឋរបស់អ្នក។ *សម្គាល់៖* ប្រសិនបើអ្នកមិនចុះឈ្មោះជាមួយគណៈបក្សទេ អ្នកនៅតែអាចបោះឆ្នោតទូទៅនឹងដោយគ្មានបក្សពួក (គ្មានបក) នូវការបោះឆ្នោតបឋម។

ប្រអប់ទី 8 សាសន៍ ឬក្រុមជនជាតិ

រដ្ឋមួយចំនួនតូចស្នើសុំបញ្ជាក់អំពីសាសន៍ឬក្រុមជនជាតិដើមបិត្រប់ក្រុងទៅតាមច្បាប់ស្តីពីសិទ្ធិបោះឆ្នោតសហព័ន្ធ។ ដើម្បីដឹងថារដ្ឋរបស់អ្នកស្នើសុំព័ត៌មាននេះឬអត់ សូមមើលចំណុច 8 នៅក្នុងការណែនាំនៅក្នុងរដ្ឋរបស់អ្នក។ ប្រសិនបើរដ្ឋរបស់អ្នកតម្រូវដូច្នោះ ចូរសរសេរនៅក្នុងប្រអប់ទី 8 នូវជម្រើសដែលពិពណ៌នាល្អបំផុតពីអ្នកនូវភាវាងខាងក្រោម៖

- ពលរដ្ឋគណៈអាមេរិក ឬជនជាតិដើមអាឡាស្កា
- ពលរដ្ឋអាស៊ី ឬកោះប៉ាស៊ីហ្វិក
- ជនជាតិស្បែកខ្មៅ មិនមែន អំបូរដើមអេស្ប៉ាញ
- អេស្ប៉ាញ
- ជាតិសាសន៍ចម្រុះ
- ជនជាតិស្បែកស មិនមែន អំបូរដើមអេស្ប៉ាញ
- ផ្សេងៗ

ប្រអប់ទី 9 ហត្ថលេខា

សូមពិនិត្យមើលព័ត៌មានក្នុងចំណុចទី 9 ក្នុងការណែនាំរបស់រដ្ឋរបស់អ្នកឡើងវិញ។ មុនពេលអ្នកចុះហត្ថលេខា ឬធ្វើសញ្ញាសម្គាល់ អ្នកត្រូវប្រាកដថា៖

- (1) អ្នកបំពេញតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋរបស់អ្នក និង
- (2) អ្នកយល់ព័ត៌មាន ក្នុងប្រអប់ ទី 9 ទាំងអស់។

ចុងក្រោយ ហត្ថលេខាឈ្មោះ ពេញ របស់អ្នក ឬធ្វើសញ្ញាសម្គាល់ និងចុះកាលបរិច្ឆេទ តាមលំដាប់ ខែ ថ្ងៃ ឆ្នាំ។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំមិនអាចចុះហត្ថលេខា ចូរសរសេរក្នុង ប្រអប់ D ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (ជម្រើស)របស់បុគ្គលដែលបានជួយអ្នកដាក់ពាក្យស្នើសុំ។

ពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោត

Before completing this form, review the General, Application, and State specific instructions.

មុនបំពេញទម្រង់ស្នើសុំនេះ ចូរពិនិត្យមើលសេចក្តីណែនាំជាក់លាក់រដ្ឋ សេចក្តីណែនាំពាក្យស្នើសុំ និងសេចក្តីណែនាំទូទៅ។

PLEASE PROVIDE YOUR RESPONSES IN ENGLISH. / សូមផ្តល់ចម្លើយជាភាសាអង់គ្លេស។

Are you a citizen of the United States of America? តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកមែនទេ?		Will you be 18 years old on or before election day? តើអ្នកនឹងមានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោតឬទេ?		This space for office use only. / ចន្លោះនេះសម្រាប់មន្ត្រីប៉ុណ្ណោះ។	
If you checked "No" in response to either of these questions, do not complete form. ប្រសិនបើអ្នកឆ្លើយ "ទេ" ឆ្លើយទៅសំណួរណាមួយ កុំបំពេញទម្រង់នេះ។ (Please see state-specific instructions for rules regarding eligibility a register prior to age 18.) (សូមមើលសេចក្តីណែនាំជាក់លាក់រដ្ឋសម្រាប់វិធានទាក់ទងសិទ្ធិចុះឈ្មោះមុនមានអាយុ 18 ឆ្នាំ។)					
1	Last Name / នាមត្រកូល		First Name / នាមខ្លួន		Middle Name(s) / នាមកណ្តាល
2	Home Address / Dirección donde vive		Apt. or Lot # / N° de depto. o lote	City/Town / ទីក្រុង	State / រដ្ឋ
3	Address Where You Get Your Mail If Different From Above / អាសយដ្ឋានដែលអ្នកទទួលបានម៉ែល បើខុសគ្នាពីអាសយដ្ឋានខាងលើ		City/Town / ទីក្រុង		State / រដ្ឋ
4	Date of Birth / ថ្ងៃខែឆ្នាំកំណើត Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	5	Telephone Number (optional) / លេខទូរស័ព្ទ (ជម្រើស)		6
7	Choice of Party (see item 7 in the instructions for your State) / ជម្រើសបក្ស (សូមមើលចំណុច 7 នៅក្នុងសេចក្តីណែនាំរដ្ឋសម្រាប់រដ្ឋរបស់អ្នក)	8	Race or Ethnic Group (see item 8 in the instructions for your State) / សាសន៍ឬក្រុមជនជាតិ (សូមមើលចំណុច 8 នៅក្នុងសេចក្តីណែនាំរដ្ឋសម្រាប់រដ្ឋរបស់អ្នក)		
9	I have reviewed my state's instructions and I swear/affirm that: / ខ្ញុំបានពិនិត្យមើលសេចក្តីណែនាំរបស់រដ្ឋរបស់ខ្ញុំ ហើយខ្ញុំសូមសច្ចាប្រណិធាន/បញ្ជាក់ថា៖ <ul style="list-style-type: none"> I am a United States citizen. / ខ្ញុំគឺជាពលរដ្ឋសហរដ្ឋអាមេរិក I meet the eligibility requirements of my state and subscribe to any oath required. / ខ្ញុំបានបំពេញតាមលក្ខខណ្ឌទទួលសិទ្ធិចុះឈ្មោះរបស់រដ្ឋរបស់ខ្ញុំនិងបង្ហាញសម្រាប់ការសម្រេចដែលជាការតម្រូវឱ្យអ្នក។ The information I have provided is true to the best of my knowledge under penalty of perjury. If I have provided false information, I may be fined, imprisoned, or (if not a U.S. citizen) deported from or refused entry to the United States. / ព័ត៌មានដែលខ្ញុំបានផ្តល់គឺពិតតាមការយល់ដឹងរបស់ខ្ញុំក្រោមការផ្តិតផ្តង់យសម្រាប់ខ្ញុំ។ ប្រសិនបើខ្ញុំផ្តល់ព័ត៌មានមិនពិតខ្ញុំអាចត្រូវទទួលបានទោស ជាប់ពន្ធនាគារ ឬ (ប្រសិនបើខ្ញុំមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក) បាត់បង់សិទ្ធិចូលប្រទេសសហរដ្ឋអាមេរិក។ 				Please sign full name (or put mark) / សូមចុះហត្ថលេខាឈ្មោះពេញ (ឬដាក់សញ្ញាសម្គាល់) Date / កាលបរិច្ឆេទ៖ Month / ខែ Day / ថ្ងៃ Year / ឆ្នាំ

If you are registering to vote for the first time: please refer to the application instructions for information on submitting copies of valid identification documents with this form. ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូង៖ សូមយោងទៅសេចក្តីណែនាំពាក្យស្នើសុំសម្រាប់ព័ត៌មានលើការដាក់កម្រិតបញ្ជាក់អត្តសញ្ញាណមានសុពលភាពជាមួយនិងទម្រង់នេះ។

Please fill out the sections below if they apply to you. សូមបំពេញផ្នែកខាងក្រោម ប្រសិនបើពួកគេស្នើមកកាន់អ្នក។

If this application is for a **change of name**, what was your name before you changed it? / ប្រសិនបើពាក្យស្នើសុំនេះគឺសម្រាប់ **ការប្តូរឈ្មោះ** តើអ្នកឈ្មោះអ្វីមុនពេលអ្នកប្តូរវា?

A	Last Name / នាមត្រកូល		First Name / នាមខ្លួន		Middle Name(s) / នាមកណ្តាល
----------	-----------------------	--	-----------------------	--	----------------------------

If you were **registered before but this is the first time you are registering from the address in Box 2**, what was your address where you were registered before?
 ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុនមក ប៉ុន្តែនេះគឺជាលើកដំបូងដែលអ្នកចុះឈ្មោះពីកន្លែងអាសយដ្ឋានដ្ឋានដំបូងរបស់អ្នកនៅទីកន្លែងដែលអ្នកចុះឈ្មោះពីមុន?

B	Street (or route and box number) / ផ្លូវ (ផ្លូវលំនិងលេខប្រអប់)	Apt. or Lot # / Apt. or Lot #	City/Town/County / ទីក្រុង/ខេត្ត	State / រដ្ឋ	Zip Code / កូដប្រឹប
----------	--	-------------------------------	----------------------------------	--------------	---------------------

If you live in a rural area but do not have a street number, or if you have no address, please show on the map where you live.
 ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានផ្លូវ ឬប្រសិនបើអ្នកគ្មានអាសយដ្ឋាន សូមបង្ហាញនៅទីកន្លែងដែលអ្នករស់នៅ។

C	Write in the names of the crossroads (or streets) nearest to where you live. / សរសេរឈ្មោះផ្លូវខ្លះ (ឬផ្លូវ) នៅជិតកន្លែងដែលអ្នករស់នៅ។ Draw an X to show where you live. / គូស X ដើម្បីបង្ហាញកន្លែងដែលអ្នករស់នៅ។ Use a dot to show any schools, churches, stores, or other landmarks near where you live, and write the name of the landmark. / ប្រើចំណុចដើម្បីបង្ហាញសាលា ព្រះវិហារ ហាង ឬទីសម្គាល់ណាមួយនៅជិតកន្លែងដែលអ្នករស់នៅ និងសរសេរឈ្មោះចំណុចនោះ។		NORTH / ទិសខាងជើង ↑		
<table border="1" style="width: 100%; border-collapse: collapse;"> <tr> <td style="width: 50%;"> Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ● </td> <td style="width: 50%;"> ● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road </td> </tr> <tr> <td style="text-align: center;">X</td> <td></td> </tr> </table>		Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ●		● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road	X
Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ●	● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road				
X					

If the applicant is unable to sign, who helped the applicant fill out this application? Give name, address and phone number (phone number optional).
 ប្រសិនបើអ្នកដាក់ពាក្យមិនអាចចុះហត្ថលេខាបាន តើនរណាជាអ្នកជួយអ្នកដាក់ពាក្យសុំសុំបំពេញពាក្យសុំសុំនេះ? ផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (លេខទូរស័ព្ទជាជម្រើស)។

D	
----------	--

Mail this application to the address provided for your State.
 ផ្ញើពាក្យសុំសុំនេះទៅអាសយដ្ឋានដែលបានផ្តល់សម្រាប់រដ្ឋរបស់អ្នក។

សម្រាប់មន្ត្រីបំពេញប៉ុណ្ណោះ

កម្រិតទីមួយ
ត្រា
ការចាំបាច់
សម្រាប់
ធ្វើតាមប្រែសណីយ៍



ពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោត

Before completing this form, review the General, Application, and State specific instructions.

មុនបំពេញទម្រង់ស្នើសុំនេះ ចូរពិនិត្យមើលសេចក្តីណែនាំជាក់លាក់រដ្ឋ សេចក្តីណែនាំពាក្យស្នើសុំ និងសេចក្តីណែនាំទូទៅ។

PLEASE PROVIDE YOUR RESPONSES IN ENGLISH. / សូមផ្តល់ចម្លើយជាភាសាអង់គ្លេស។

Are you a citizen of the United States of America? <input type="checkbox"/> Yes បាទ <input type="checkbox"/> No ទេ តើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិកមែនទេ?		Will you be 18 years old on or before election day? <input type="checkbox"/> Yes បាទ <input type="checkbox"/> No ទេ តើអ្នកនឹងមានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោតឬទេ?		This space for office use only. / ចន្លោះនេះសម្រាប់មន្ត្រីប៉ុណ្ណោះ។	
If you checked "No" in response to either of these questions, do not complete form. ប្រសិនបើអ្នកឆ្លុះ "ទេ" ឆ្លើយទៅសំណួរណាមួយ កុំបំពេញទម្រង់នេះ។ (Please see state-specific instructions for rules regarding eligibility to register prior to age 18.) (សូមមើលសេចក្តីណែនាំជាក់លាក់រដ្ឋសម្រាប់វិធានទាក់ទងសិទ្ធិចុះឈ្មោះមុនមានអាយុ 18 ឆ្នាំ។)					
1	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Mr. / លោក Mrs. / លោកស្រី Ms. / កញ្ញា Miss / លោកស្រី	Last Name / ឈ្មោះត្រកូល	First Name / ឈ្មោះ	Middle Name(s) / ឈ្មោះកណ្តាល	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Jr. Sr. II III IV
2	Home Address / អាសយដ្ឋានលំនៅដ្ឋាន		Apt. or Lot # / Apt. or Lot #	City/Town / ទីក្រុង	State / រដ្ឋ
3	Address Where You Get Your Mail If Different From Above / អាសយដ្ឋានដែលអ្នកទទួលបានម៉ែល បើខុសគ្នាពីអាសយដ្ឋានខាងលើ			City/Town / ទីក្រុង	State / រដ្ឋ
4	Date of Birth / ថ្ងៃខែឆ្នាំកំណើត Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	5	Telephone Number (optional) / លេខទូរស័ព្ទ (ជម្រើស)	6	
7	Choice of Party (see item 7 in the instructions for your State) / ជម្រើសបក្ស (សូមមើលចំណុច 7 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	8	Race or Ethnic Group (see item 8 in the instructions for your State) / សាសន៍ឬក្រុមជនជាតិ (សូមមើលចំណុច 8 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	ID Number (See Item 6 in the instructions for your state) / លេខ ID — (សូមមើលចំណុច 6 នៅក្នុងសេចក្តីណែនាំសម្រាប់រដ្ឋរបស់អ្នក)	
9	I have reviewed my state's instructions and I swear/affirm that: / ខ្ញុំបានពិនិត្យមើលសេចក្តីណែនាំរបស់រដ្ឋរបស់ខ្ញុំ ហើយខ្ញុំសូមសច្ចាប្រណិធាន/បញ្ជាក់ថា៖ ■ I am a United States citizen. / ខ្ញុំគឺជាពលរដ្ឋសហរដ្ឋអាមេរិក ■ I meet the eligibility requirements of my state and subscribe to any oath required. / ខ្ញុំបានបំពេញតាមលក្ខខណ្ឌទទួលសិទ្ធិរដ្ឋរបស់ខ្ញុំនិងបញ្ចេញសម្រាប់ការសម្រេចដែលជាតម្រូវការតាមរដ្ឋ។ ■ The information I have provided is true to the best of my knowledge under penalty of perjury. If I have provided false information, I may be fined, imprisoned, or (if not a U.S. citizen) deported from or refused entry to the United States. / ព័ត៌មានដែលខ្ញុំបានផ្តល់គឺពិតតាមការយល់ដឹងរបស់ខ្ញុំស្របតាមកម្រិតនៃការសម្រេច។ ប្រសិនបើខ្ញុំផ្តល់ព័ត៌មានមិនពិត ខ្ញុំអាចត្រូវទទួលបានទោស ជាប់ពន្ធនាគារ ឬ (ប្រសិនបើខ្ញុំមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក) បានចាកចេញពី ឬដេញចោលពីសហរដ្ឋអាមេរិក។			Please sign full name (or put mark) / សូមចុះហត្ថលេខាឈ្មោះពេញ (ឬដាក់សញ្ញាសម្គាល់) Date / កាលបរិច្ឆេទ៖ Month / ខែ Day / ថ្ងៃ Year / ឆ្នាំ	

If you are registering to vote for the first time: please refer to the application instructions for information on submitting copies of valid identification documents with this form. ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់លើកដំបូង: សូមយោងទៅសេចក្តីណែនាំពាក្យសុំចុះឈ្មោះបោះឆ្នោតដំបូង តាមការណែនាំក្នុងកញ្ចប់បញ្ជីបោះឆ្នោតសម្រាប់ព័ត៌មានលម្អិតអំពីការដាក់កម្រិតសម្រាប់បញ្ជីបោះឆ្នោតសម្រាប់លើកដំបូង។

Please fill out the sections below if they apply to you. សូមបំពេញផ្នែកខាងក្រោម ប្រសិនបើពួកគេស្មើនឹងអ្នក។

If this application is for a **change of name**, what was your name before you changed it? / ប្រសិនបើពាក្យសុំចុះឈ្មោះនេះគឺសម្រាប់ **ការប្តូរឈ្មោះ** តើអ្នកឈ្មោះអ្វីមុនពេលអ្នកប្តូរឈ្មោះ?

A	Mr. / លោក Mrs. / លោកស្រី Miss / កញ្ញា Ms. / លោកស្រី	Last Name / ឈ្មោះត្រកូល	First Name / ឈ្មោះ	Middle Name(s) / ឈ្មោះកណ្តាល	(Circle one) / (គូសរង្វង់លើចម្លើយមួយ) Jr. Sr. II III IV
---	--	-------------------------	--------------------	------------------------------	--

If you were **registered before** but this is the **first time you are registering from the address in Box 2**, what was your address where you were registered before?
 ប្រសិនបើអ្នកត្រូវបានចុះឈ្មោះពីមុន ប៉ុន្តែនេះគឺជាលើកដំបូងដែលអ្នកចុះឈ្មោះពីអាសយដ្ឋានក្នុងប្រអប់ទី 2 តើអាសយដ្ឋានរបស់អ្នកនៅទីណាដែលអ្នកចុះឈ្មោះពីមុន?

B	Street (or route and box number) / ផ្លូវ (ផ្លូវលំនិងលេខប្រអប់)	Apt. or Lot # / Apt. or Lot #	City/Town/County / ទីក្រុង/ខេត្ត	State / រដ្ឋ	Zip Code / កូដប្រអប់
---	--	-------------------------------	----------------------------------	--------------	----------------------

If you live in a rural area but do not have a street number, or if you have no address, please show on the map where you live.
 ប្រសិនបើអ្នករស់នៅទីជនបទ ប៉ុន្តែមិនមានអាសយដ្ឋានផ្លូវ ឬប្រសិនបើអ្នកគ្មានអាសយដ្ឋាន សូមបង្ហាញនៅទីកន្លែងដែលអ្នករស់នៅ។

C	■ Write in the names of the crossroads (or streets) nearest to where you live. / សរសេរឈ្មោះផ្លូវជិត (ឬផ្លូវ) នៅជិតកន្លែងដែលអ្នករស់នៅ។ ■ Draw an X to show where you live. / គូស X ដើម្បីបង្ហាញកន្លែងដែលអ្នករស់នៅ។ ■ Use a dot to show any schools, churches, stores, or other landmarks near where you live, and write the name of the landmark. / ប្រើចំណុចដើម្បីបង្ហាញសាលា ព្រះវិហារ ហាង ឬទីសម្គាល់ណាមួយនៅជិតកន្លែងដែលអ្នករស់នៅ និងសរសេរឈ្មោះចំណុចនោះ។	NORTH / ទិសខាងជើង ↑
	Example / ឧទាហរណ៍ Public School / សាលាសាធារណៈ ● ● Grocery Store / ហាងលក់គ្រឿងទេស ផ្លូវ Woodchuck Road X	

If the applicant is unable to sign, who helped the applicant fill out this application? Give name, address and phone number (phone number optional).
 ប្រសិនបើអ្នកដាក់ពាក្យមិនអាចចុះហត្ថលេខាបាន តើនរណាជាអ្នកជួយអ្នកដាក់ពាក្យសុំចុះឈ្មោះ? ផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ (លេខទូរស័ព្ទជម្រើស)។

D	
---	--

Mail this application to the address provided for your State.
 ផ្ញើពាក្យសុំចុះឈ្មោះទៅអាសយដ្ឋានដែលបានផ្តល់សម្រាប់រដ្ឋរបស់អ្នក។

សម្រាប់មន្ត្រីបំពេញប៉ុណ្ណោះ

កម្រិតមួយ
ត្រូវ
ការចាំបាច់
សម្រាប់
ធ្វើតាមប្រែសណីយ៍



ការណែនាំរដ្ឋ

រដ្ឋ Alabama

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 សីហា ឆ្នាំ2017

កាលកំណត់ការចុះឈ្មោះ — ការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបិទក្នុងរយៈពេលដប់បួនថ្ងៃមុនការបោះឆ្នោត។ ពាក្យស្នើសុំត្រូវបញ្ជាក់នៅលើប័ណ្ណប្រែសំណើបញ្ជូនក្នុងរយៈពេលដប់ប្រាំមួយមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ
ប្រសិនបើអ្នកមានប័ណ្ណ អ្នកត្រូវផ្តល់លេខសម្គាល់ប័ណ្ណបើករដ្ឋ Alabama ឬលេខអត្តសញ្ញាណប័ណ្ណមិនមែនអ្នកបើករដ្ឋ Alabama របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររដ្ឋ Alabama ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនធ្លាប់ត្រូវចេញប័ណ្ណណាមួយឲ្យទេ អ្នកត្រូវសរសេរថា "គ្មាន" ហើយការកំណត់តែមួយនឹងត្រូវផ្តល់ឲ្យអ្នក។

7។ ជម្រើសបក្ស។ ជម្រើស៖
អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវតម្រូវឲ្យបំពេញក្នុងប្រអប់នេះ
ទោះជាយ៉ាងនេះក្តី ពាក្យស្នើសុំរបស់អ្នកនឹងមិនត្រូវបានបដិសេធឡើយ បើអ្នកមិនបានបំពេញតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Alabama អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក។
- ស្នាក់នៅក្នុងរដ្ឋ Alabama និងជាខោនធីរបស់អ្នកនៅពេលចុះឈ្មោះ
- មានអាយុ 18 ឆ្នាំនៅពេលថ្ងៃបោះឆ្នោត
- មិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋពាក់ព័ន្ធសីលធម៌ (មានការស្តារសិទ្ធិពលរដ្ឋនិងនយោបាយ)
- មិនត្រូវបានប្រកាសថាអសមត្ថភាពផ្នែកស្មារតីដោយគុណការ
- ស្ងួច ឬបញ្ជាក់ក្នុងការ "គាំទ្រនិងការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងរដ្ឋ Alabama និងថែមទាំងបដិសេធរាល់ដំនើរឬមានសម្ព័ន្ធភាពជាមួយក្រុមដែលផ្សំ

ពូជ្យយុវជនលំដាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋ Alabama ដោយវិធីខុសគ្នា ហើយដែលព័ត៌មាននៅក្នុងពាក្យស្នើសុំនេះគឺត្រឹមត្រូវ ដូច្នេះសូមព្រះជាម្ចាស់ជួយខ្ញុំ"

អាស័យដ្ឋានប្រែសំណើ
ការិយាល័យលេខាធិការរដ្ឋ
P.O. ប្រអប់ 5616
Montgomery, AL 36103-5616

រដ្ឋ Alaska

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខបញ្ជាក់អត្តសញ្ញាណមួយដូចខាងក្រោម លេខប័ណ្ណបើកបររបស់រដ្ឋ Alaska ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋ Alaska។ បុរសមិនមែនមានប័ណ្ណបើកបររបស់រដ្ឋ Alaska ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខបញ្ជាក់អត្តសញ្ញាណទាំងនេះទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខបញ្ជាក់អត្តសញ្ញាណតែមួយគត់នឹងត្រូវផ្តល់ឲ្យអ្នកសម្រាប់គោលបំណងការចុះឈ្មោះបោះឆ្នោត។ ព័ត៌មាននេះជាព័ត៌មានសម្ងាត់។ មានព័ត៌មាននេះជួយក្នុងការរក្សាកំណត់ហេតុអ្នកបោះឆ្នោតរបស់អ្នក និងអាចជួយក្នុងការបញ្ជាក់អត្តសញ្ញាណរបស់អ្នក (គន្លឹះទី15នៃធម្មនុញ្ញរដ្ឋ Alaska)។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ប្រកាសអំពីសម្ព័ន្ធភាពជាមួយបក្សនៅពេលចុះឈ្មោះបោះឆ្នោតទេ។ ប្រសិនបើអ្នកមិនជ្រើសបក្សណាមួយ អ្នកនឹងត្រូវចុះឈ្មោះជាអ្នកមិនបានប្រកាស។ រដ្ឋ Alaska មានប្រព័ន្ធបោះឆ្នោតបឋមបិទ។ បក្សនយោបាយដែលបានទទួលស្គាល់នីមួយៗមានបញ្ជីឆ្នោតដាច់ដោយឡែករាយឈ្មោះតែបេក្ខជនមកពីគណៈបក្សនោះប៉ុណ្ណោះ។ ការចុះឈ្មោះអ្នកបោះឆ្នោតជាសមាជិកគណបក្សនយោបាយអាចបោះឆ្នោតតែសន្លឹកឆ្នោតបក្សនោះតែប៉ុណ្ណោះ។ អ្នកបោះឆ្នោតដែលចុះឈ្មោះជាអ្នកមិនបានប្រកាស ឬគ្មានបក្ស អាចជ្រើសសន្លឹកឆ្នោតមួយចេញពីសន្លឹកឆ្នោតដែលមាន។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Alaska អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំក្នុងរយៈពេល 90 ថ្ងៃនៃការបំពេញការចុះឈ្មោះនេះ
- មានលំនៅនៅរដ្ឋ Alaska
- មិនត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋ (លើកលែងតែត្រូវទម្លាក់ចោលដោយគ្មានលក្ខខណ្ឌ)
- មិនត្រូវបានចុះឈ្មោះបោះឆ្នោតនៅរដ្ឋផ្សេង

អាស័យដ្ឋានប្រែសំណើ
ផ្នែករៀបចំការបោះឆ្នោត
រដ្ឋ Alaska
PO Box 110017
Juneau, AK 99811-0017

រដ្ឋ Arizona

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ពាក្យស្នើសុំចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបររដ្ឋ Arizona របស់អ្នក ឬអាជ្ញាប័ណ្ណអត្តសញ្ញាណមិនបុរសប្រតិបត្តិការដែលចេញស្របតាម A.R.S. § 28-3165, ប្រសិនបើអាជ្ញាប័ណ្ណនៅមានសុពលភាពនិងបច្ចុប្បន្ន។ ប្រសិនបើអ្នកមិនមាន ប័ណ្ណបើកបររដ្ឋ Arizona នឹងមានសុពលភាព ឬប័ណ្ណអត្តសញ្ញាណមិនបុរសប្រតិបត្តិការទេ អ្នកត្រូវបញ្ជូលលេខកូដប្តូរខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក ប្រសិនបើមាន។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាព ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយដូចម្តេច។

7។ ជម្រើសបក្ស។ ប្រសិនបើអ្នកចុះឈ្មោះក្នុងបក្សនយោបាយដែលគុណណសម្បត្តិសម្រាប់ទទួលស្គាល់សន្លឹកឆ្នោត អ្នកនឹងត្រូវអនុញ្ញាតឲ្យបោះឆ្នោតសន្លឹកឆ្នោតដំបូងសម្រាប់បក្សនោះប្រសិនបើអ្នកចុះឈ្មោះជាអ្នកឯករាជ្យ មិនមានបក្សណាពេ

ការណែនាំរដ្ឋ

ញូគិប្រជាសមាជិកនៃបក្សណាមួយដែលគ្មានគុណវុឌ្ឍិសម្រាប់សន្តិកភ្នាក់ងារ អ្នកអាចជ្រើសរើសនិងបោះឆ្នោតការបោះឆ្នោតដំបូងមួយនៃបក្សនយោបាយដែលបានទទួលស្គាល់។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Arizona អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Arizona និងជាខោនធីរបស់អ្នកយ៉ាងហោចណាស់ 29 ថ្ងៃមុនថ្ងៃបោះឆ្នោតបន្ទាប់
- មានអាយុ 18 ឆ្នាំនៅថ្ងៃប្រមូលការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសក្បួនជាតិ ឬឧក្រិដ្ឋ (ឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ)
- មិនត្រូវបានប្រកាសថាជាបុគ្គលអសមត្ថភាពដោយគុណការនាពេលថ្មីៗ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី/ការបោះឆ្នោត
1700 W. Washington, ជាន់ទី 7
Phoenix, AZ 85007-2888

រដ្ឋ Arkansas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ

អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ជម្រើស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់

ដំបូងមួយនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Arkansas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- រស់នៅក្នុងរដ្ឋ Arkansas នៅអាសយដ្ឋានសរសេរក្នុងប្រអប់ទី 2 ក្នុងពាក្យស្នើសុំនេះ
- មានអាយុយ៉ាងតិច 18 ឆ្នាំមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ (ឬត្រូវបានទម្លាក់ចោលឬលើកលែងទោសពេញលេញ)
- មិនទាមទារសិទ្ធិបោះឆ្នោតនៅក្នុងទឹកដីលែងផ្សេងទៀត
- មិនធ្លាប់ត្រូវបានសម្រេចថាជាអសមត្ថជនផ្នែកស្មារតីដោយគុណការមានសមត្ថកិច្ច

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
សេវាអ្នកបោះឆ្នោត
P.O. ប្រអប់ 8111
Little Rock, AR 72203-8111

រដ្ឋ California

បានធ្វើបច្ចុប្បន្នភាព៖ 06-18-2018

កាលកំណត់ចុះឈ្មោះ — 15
ថ្ងៃមុនការបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោតដែលមានលក្ខខណ្ឌរហូតដល់ថ្ងៃដៃបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ នៅពេលលោកអ្នកចុះឈ្មោះបោះឆ្នោត លោកអ្នកត្រូវផ្តល់លេខប័ណ្ណបើកបរយានយន្ត ឬលេខអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់អ្នកនៅរដ្ឋកាលីហ្វ័រនីញ៉ា បើលោកអ្នកមានប័ណ្ណ ប្រសិនបើលោកអ្នកមិនមានប័ណ្ណបើកបរយានយន្ត ឬអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួននោះ លោកអ្នកត្រូវផ្តល់លេខប័ណ្ណធានារ៉ាប់រងសង្គមកិច្ច (SSN) របស់អ្នកដែលមានលេខប្រទេសខ្មែរ។ ប្រសិនបើលោកអ្នកមិនបញ្ចូលព័ត៌មាននេះ លោកអ្នកនឹងត្រូវបានទាមទារឱ្យផ្តល់ជូនការកំណត់អត្តសញ្ញាណនៅពេលលោកអ្នកបោះឆ្នោត។

7។ ជម្រើសបក្ស។ ប្រសិនបើលោកអ្នកមានបំណងចង់ជ្រើសរើស

តាមការពេញចិត្តករណបក្សមួយ មេបញ្ចូលឈ្មោះករណបក្សនយោបាយនេះ។

ប្រសិនបើលោកអ្នកមិនបំណងចង់ជ្រើសរើសករណបក្សនយោបាយមួយ សូមបញ្ចូល "មិនពេញចិត្តករណបក្ស" នៅក្នុងកន្លែងដែលបានផ្តល់ជូន។ ចុះបាបរដ្ឋកាលីហ្វ័រនីញ៉ាអនុញ្ញាតឱ្យអ្នកបោះឆ្នោតទាំងឡាយដែលជ្រើសរើស "មិនពេញចិត្តករណបក្ស" ឬបានជ្រើសរើសយកការពេញចិត្តចំពោះករណបក្សនយោបាយដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមជ្រើសរើសប្រធានាធិបតីរបស់ករណបក្សនយោបាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយ ដែលដាក់លិខិតជូនដំណឹងទៅរដ្ឋលេខាធិការដែលអនុញ្ញាតឱ្យពួកគេធ្វើដូច្នោះ។ លោកអ្នកអាចហៅទូរស័ព្ទលេខ 1-800-345-VOTE ឬចូលទៅគេហទំព័រ www.sos.ca.gov ដើម្បីយល់ដឹងថាតើករណបក្សណាមួយអនុញ្ញាតឱ្យអ្នកបោះឆ្នោតជ្រើសរើស "មិនពេញចិត្តករណបក្ស" ហើយអ្នកបោះឆ្នោតនានាមិនបានបញ្ចេញឱ្យដឹងពីការពេញចិត្តចំពោះករណបក្សនយោបាយដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតបឋមជ្រើសរើសប្រធានាធិបតីរបស់ពួកគេ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកចោលកន្លែងនៅទំនេរ។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះដើម្បីចុះឈ្មោះបោះឆ្នោតនៅរដ្ឋកាលីហ្វ័រនីញ៉ា លោកអ្នកត្រូវតែ៖

- ពលរដ្ឋសហរដ្ឋអាមេរិក
- ពលរដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ា
- មានអាយុយ៉ាងតិច 18 ឆ្នាំ ឬច្រើនជាងនេះ នៅថ្ងៃបោះឆ្នោត ដើម្បីបោះឆ្នោតបាន
- បច្ចុប្បន្នមិនស្ថិតនៅក្នុងពន្ធនាគាររដ្ឋ ឬសហព័ន្ធ ឬស្ថិតក្នុងលក្ខខណ្ឌការផ្ដន្ទាទោសពីបទឧក្រិដ្ឋ។
- បច្ចុប្បន្នមិនត្រូវបានរកឃើញដោយគុណការថា អសមត្ថភាពខាងផ្នែកស្មារតីដើម្បីបោះឆ្នោត ទាមទារឱ្យមានហត្ថលេខារបស់អ្នក។ ប្រសិនបើលោកអ្នកបំពេញតាមតម្រូវការទាមទារដែលបានរៀបរាប់ខាងលើនេះ សូមចុះហត្ថលេខានិងចុះកាលបរិច្ឆេទលើប័ណ្ណចុះឈ្មោះនៅទៅកន្លែងដែលបានផ្តល់ជូន។

ការណែនាំរដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
1500 11th Street, 5th Floor
Sacramento, CA 95814

រដ្ឋ Colorado

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ — 29
ថ្ងៃមុនការបោះឆ្នោត។ ប្រសិនបើ ពាក្យស្នើសុំត្រូវបានទទួលតាមប្រៃសណីយ៍ដោយគ្មានសញ្ញាប្រៃសណីយ៍ វាត្រូវបានទទួលក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃបិទការចុះឈ្មោះ។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណចេញដោយរដ្ឋ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា

ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋ Colorado អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Colorado 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោត
- មិនត្រូវផ្តន្ទាទោសជាអ្នកទោស ឬទទួលទោសផ្នែកណាមួយតាមច្បាប់

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីរដ្ឋ Colorado
1700 Broadway, Suite 270
Denver, Colorado 80290

រដ្ឋ Connecticut

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 14

ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ

លេខប័ណ្ណបើកបរនៃរដ្ឋ Connecticut ឬប្រសិនបើមិនមាន លេខសន្តិសុខសង្គមម្នាក់ខ្លួនចុងក្រោយ។

7។ ជម្រើសបក្ស នៅគឺជាជម្រើសប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ

Connecticut អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក

- ស្នាក់នៅរដ្ឋស្នាក់នៅរដ្ឋ

Connecticut និងទីក្រុង

ដែលអ្នកចង់បោះឆ្នោតនិងទីក្រុង

ដែលអ្នកចង់បោះឆ្នោត

- មានអាយុ 17 ឆ្នាំ អ្នកអាចបោះឆ្នោតបាននៅពេលអ្នកមានអាយុ 18 ឆ្នាំ

- បានបំពេញការអនុវត្តទោសនិងត្រូវលើកលែងទោស ប្រសិនបើមិនត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋ និងមានសិទ្ធិបោះឆ្នោតវិញដោយមន្ត្រីសម្រាប់អ្នកបោះឆ្នោត។

- មិនត្រូវបានសម្រេចសេចក្តីថាអសមត្ថភាពផ្នែកស្មារតីក្នុងការបោះឆ្នោតដោយគុណការនាពេលថ្មីៗ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
ផ្លូវ 30 Trinity
Hartford, CT 06106

រដ្ឋ Delaware

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី18 មេសា ឆ្នាំ2018

កាលកំណត់ការចុះឈ្មោះបោះឆ្នោត

— ថ្ងៃសៅរ៍ទី 4

មុនពេលការបោះឆ្នោតបឋមឬសកល និង 10 ថ្ងៃមុនការបោះឆ្នោតពិសេស។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះ

បោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អនុប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណមិនបើកបរទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា អ្នកអាចចុះឈ្មោះ

ដើម្បីបោះឆ្នោតនៅក្នុងរដ្ឋឌីឡីវែរ ប្រសិនបើអ្នក៖

- ជាពលរដ្ឋនៃសហរដ្ឋអាមេរិក និង
 - មានទីលំនៅនៅរដ្ឋឌីឡីវែរ (រដ្ឋឌីឡីវែរគឺជាផ្ទះរបស់អ្នក) និង
 - នឹងមានអាយុ 18 ឆ្នាំឡើង ឬមុនកាលបរិច្ឆេទនៃការបោះឆ្នោតទូទៅបន្ទាប់។
 - អ្នកអាចចុះឈ្មោះដើម្បីបោះឆ្នោតនៅក្នុងរដ្ឋឌីឡីវែរ ប្រសិនបើអ្នក៖
 - ត្រូវបានគេចាត់ទុកថាអសមត្ថភាពខាងស្មារតី។ បុគ្គលអសមត្ថភាពខាងបញ្ហាស្មារតីសំដៅទៅរកការរកឃើញជាក់លាក់មួយនៅក្នុងអាណាព្យាបាលផ្នែកយុត្តិធម៌ ឬនីតិវិធីសមមូលដោយផ្អែកលើភស្តុតាងច្បាស់លាស់ និងដែលបញ្ជាក់ថាបុគ្គលនោះមានការប៉ះពាល់ផ្នែកខួរក្បាលធ្ងន់ធ្ងរដែលមិនរាប់បញ្ចូលលំហាត់នៃការវិនិច្ឆ័យនៃការបោះឆ្នោតជាមូលដ្ឋានបាន ឬ
 - ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ និងមិនបានបញ្ចប់ការកាត់ទោសរបស់អ្នក ឬ
 - ត្រូវបានផ្តន្ទាទោសពីការជំទាស់ពីបទឧក្រិដ្ឋ* និងមិនត្រូវបានលើកលែងទោស។
- * បញ្ជីនៃការជំទាស់ពីបទឧក្រិដ្ឋ៖
- ឃាតកម្ម ឬការសម្លាប់មនុស្ស (លើកលែងតែឃាតកម្មយានយន្ត)

ការណែនាំរដ្ឋ

- បទឧក្រិដ្ឋដែលជាបទល្មើសប្រឆាំងនឹងរដ្ឋបាលសាធារណៈដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេត ឬកិច្ចការពិនិត្យប្រកាសលើកិច្ចការស៊ើបអង្កេត ឬបទល្មើសណាមួយដូចជាបទល្មើសដែលស្ថិតនៅក្រោមច្បាប់នៃយុត្តាធិការរដ្ឋ ឬមូលដ្ឋានណាមួយ ឬថ្នាក់សហរដ្ឋអាមេរិក ឬនៃស្រុកកូឡុំប៊ី ឬ
- បទឧក្រិដ្ឋដែលជាបទល្មើសផ្លូវភេទ ឬដូចជាបទល្មើសណាមួយដែលស្ថិតនៅក្រោមច្បាប់នៃយុត្តាធិការរដ្ឋ ឬថ្នាក់មូលដ្ឋានណាមួយ ឬរបស់សហរដ្ឋអាមេរិក ឬនៃស្រុកកូឡុំប៊ី។

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋ Delaware
ការិយាល័យគណៈកម្មការបោះឆ្នោតរដ្ឋ
905 S. Governors Ave., Suite 170
Dover, DE 19904

រដ្ឋ District of Columbia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2003

កាលកំណត់ចុះឈ្មោះ — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធនាពេលបច្ចុប្បន្នកម្រិតពាក់ព័ន្ធនឹងចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់ត្រូវមានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នកដាក់ពាក្យស្នើសុំ ដើម្បីដំណើរការ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងស្រុកកូឡុំប៊ី អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ជាពលរដ្ឋដែលស្នាក់នៅក្នុងស្រុកកូឡុំប៊ីយ៉ាងតិច 30 ថ្ងៃមុនថ្ងៃបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃឬមុនការបោះឆ្នោតបន្ទាប់

- មិនជាប់ពន្ធនាគារពីបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចសេចក្តីថាជា “អសមត្ថភាពផ្នែកស្មារតី” ដោយតុលាការនាពេលថ្មីៗ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងណាមួយក្រៅពី D.C

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាភិបាលស្រុកកូឡុំប៊ីនៃការបោះឆ្នោត & សីលធម៌
ផ្លូវ 441 4th, NW, Suite 250
Washington, DC 20001-2745

រដ្ឋ Florida

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2011

កាលកំណត់ចុះឈ្មោះ — 29
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ

ប្រសិនបើអ្នកមានប័ណ្ណ អ្នកត្រូវផ្តល់លេខសម្គាល់ប័ណ្ណបើករដ្ឋ Florida ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋ Florida។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Florida ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនធ្លាប់ត្រូវចេញប័ណ្ណណាមួយឱ្យទេ អ្នកត្រូវសរសេរថា “គ្មាន”។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

អ្នកត្រូវបានស្នើសុំ ប៉ុន្តែវាមិនចាំបាច់នោះទេ ក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Florida អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ជាពលរដ្ឋស្នាក់នៅស្របច្បាប់ទាំងរដ្ឋ Florida និងខោនធីដែលអ្នកធ្វើការចុះឈ្មោះ
- មានអាយុ 18 ឆ្នាំ (អ្នកអាចចុះឈ្មោះឡើងវិញប្រសិនបើអ្នកមានអាយុយ៉ាងតិច 16 ឆ្នាំ)
- មិនត្រូវបានសម្រេចថាជាអសមត្ថជនផ្នែកស្មារតីពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងរដ្ឋ Florida ឬរដ្ឋផ្សេងៗ

ឬប្រសិនបើអ្នកមាន អ្នកត្រូវទទួលសម្បទានសិទ្ធិបោះឆ្នោតជាមុនសិន។

- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ ឬប្រសិនបើអ្នកមានទោស អ្នកត្រូវបានផ្តល់សម្បទានសិទ្ធិពលរដ្ឋសិន ប្រសិនបើសិទ្ធិនេះត្រូវបានដក។
- ស្លូបនិងបញ្ជាក់ដូចខាងក្រោម៖ “ខ្ញុំនឹងគោរពនិងការពាររដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកនិងរដ្ឋធម្មនុញ្ញនៃរដ្ឋ Florida ថាខ្លួនគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការចុះឈ្មោះជាអ្នកបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃរដ្ឋ Florida និងរាល់ព័ត៌មានក្នុងពាក្យស្នើសុំនេះគឺត្រឹមត្រូវ។”

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋ Florida
ក្រសួងការបរទេស
ផ្នែករៀបចំការបោះឆ្នោត
The R.A. Gray Building
500 South Bronough St, Rm 316
Tallahassee, Florida 32399-0250

រដ្ឋ Georgia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2013

កាលកំណត់ចុះឈ្មោះ — ថ្ងៃច័ន្ទទីប្រាំមុនការបោះឆ្នោតបឋម ឬបោះឆ្នោតសកល ឬការបោះឆ្នោតពេញចិត្តបេតិកភាពប្រធានាធិបតី ឬការបោះឆ្នោតពិសេសតាមកាលវិភាគទៀងទាត់ស្របតាមក្រុមបោះឆ្នោតនៃរដ្ឋ Georgia។ ក្នុងករណីដែលការបោះឆ្នោតពិសេសត្រូវបានរៀបចំឡើងនៅកាលបរិច្ឆេទមួយផ្សេងដែលកាលបរិច្ឆេទនោះត្រូវបានកំណត់ដោយក្រុមបោះឆ្នោតនៃរដ្ឋ Georgia ការចុះឈ្មោះត្រូវបិទនៅថ្ងៃទី 5 ក្រៅពីការអំពាវនាវ។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធកម្រិតពាក់ព័ន្ធនឹងចុះឈ្មោះអ្នកបោះឆ្នោតលេខប័ណ្ណបើកបរ GA ពេញរបស់អ្នក ឬលេខអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋ GA របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់ GA ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ការផ្តល់លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាជម្រើសប៉ុណ្ណោះ។ លេខសន្តិសុខសង្គមរបស់អ្នកត្រូវរក្សាការសម្ងាត់ និងអាចត្រូវបានប្រើសម្រាប់ប្រៀបធៀបជាមួយទិន្នន័យត្រួតពិនិត្យរដ្ឋផ្សេងៗសម្រាប់គោលបំណងបញ្ជាក់អត្តសញ្ញាណចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបរ

ការណែនាំរដ្ឋ

ឬលេខសន្តិសុខសង្គមទេ
លេខបញ្ជាក់អត្តសញ្ញាណមួយនឹងផ្តល់
ឱ្យអ្នក។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែ
ចុះឈ្មោះជាមួយបក្សទេ ក្នុងការចូលរួម
នៅក្នុងការបោះឆ្នោតបឋមរបស់បក្ស
នោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើស
ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃនេះ។ សូមមើលបញ្ជី
ជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំ
នៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ
Georgia អ្នកត្រូវ៖
• ជាពលរដ្ឋសហរដ្ឋអាមេរិក
• ស្នាក់នៅស្របច្បាប់ក្នុងរដ្ឋ Georgia និងខេត្ត
និរតីដែលអ្នកចង់បោះឆ្នោត
• មានអាយុ 18 ឆ្នាំក្នុងអំឡុងពេលប្រាំមួយ
ខែក្រោយថ្ងៃចុះឈ្មោះ និងមានអាយុ 18
ឆ្នាំដើម្បីបោះឆ្នោត
• មិនត្រូវផ្ដន្ទាទោសពីការប្រព្រឹត្តបទឧក្រិដ្ឋ
• មិនត្រូវបានសម្រេចដោយគុណការថាជាអ
សមត្ថជនផ្នែកស្មារតី លើកលែងតែការភាព
នេះត្រូវបានដកចេញ

អាស័យដ្ឋានប្រៃសណីយ៍
ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
2 Martin Luther King Jr. Drive
Suite 802 Floyd West Tower
Atlanta, Georgia 30334

រដ្ឋ Hawaii

បានធ្វើបច្ចុប្បន្នភាព៖ 06-18-2018

កាលកំណត់ចុះឈ្មោះ — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ
នៅពេលលោកអ្នកចុះឈ្មោះបោះឆ្នោត លោ
កអ្នកត្រូវផ្តល់ជូនលេខប័ណ្ណលើកបរយានយន្ត
ឬលេខអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរដ្ឋរប
ស់អ្នកនៅហាវៃ។ ប្រសិនបើលោកអ្នកមិនមាន
ប័ណ្ណលើកបរយានយន្ត ឬលេខអត្តសញ្ញា
ណប័ណ្ណសម្គាល់ខ្លួននោះ លោកអ្នកត្រូវផ្តល់
ជូនលេខប័ណ្ណធានារ៉ាប់រងសង្គមកិច្ច (SSN)
របស់អ្នក ដែលមានលេខបួនខ្ទង់ក្រោយ។
ប្រសិនបើលោកអ្នកមិនមានព័ត៌មាននេះទេ
ការិយាល័យស្បៀន និងចេញជូនលោកអ្នកនូវ
លេខកំណត់អត្តសញ្ញាណមួយ ដែលនឹងកំណត់
អត្តសញ្ញាណលោកអ្នកសម្រាប់គោលបំណងចុះ
ឈ្មោះអ្នកបោះឆ្នោត។

7។ ជម្រើសបក្ស។ “ជម្រើសបក្ស” មិនត្រូវបាន
តម្រូវសម្រាប់ការចុះឈ្មោះបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ ព័ត៌មានអំពីសា
សន៍ឬក្រុមជនជាតិមិនត្រូវបានតម្រូវសម្រាប់
ការចុះឈ្មោះអ្នកបោះឆ្នោតទេ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ
Hawaii អ្នកត្រូវ៖
• ជាពលរដ្ឋសហរដ្ឋអាមេរិក
• ស្នាក់នៅក្នុងរដ្ឋ Hawaii

- មានអាយុយ៉ាងតិច 16 ឆ្នាំ
(អ្នកត្រូវមានអាយុ 18 ឆ្នាំនៅថ្ងៃបោះឆ្នោតដើ
ម្បីអាចបោះឆ្នោត)
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋណាមួយ
- មិនត្រូវសម្រេចដោយគុណការថា
“មិនមានសក្តិក្របក្រាន់”

អាស័យដ្ឋានប្រៃសណីយ៍
ការិយាល័យបោះឆ្នោត
1 រដ្ឋ Hawaii
802 Lehua Avenue
Pearl City, HI 96782

រដ្ឋ Idaho

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា
ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 25
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ
សូមបញ្ជូលលេខប័ណ្ណលើកបររបស់អ្នក។
ប្រសិនបើអ្នកមិនមានប័ណ្ណលើកបរទេ
ចូរបញ្ជូលលេខសន្តិសុខសង្គម
បួនខ្ទង់ក្រោយរបស់អ្នក។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែ
ចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូ
លរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្ស
នោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ
Idaho អ្នកត្រូវ៖
• ជាពលរដ្ឋសហរដ្ឋអាមេរិក
• មានលំនៅស្ថាននៅរដ្ឋ Idaho
និងក្នុងខោនធីរយៈ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត
• មានអាយុយ៉ាងតិច 18 ឆ្នាំ
• មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ និងមិនត្រូវ
បានផ្តល់សម្បទាសិទ្ធិជាពលរដ្ឋឡើងវិញ ឬជាប់
ពន្ធនាគារនៃបទល្មើសព្រហ្មទណ្ឌ

អាស័យដ្ឋានប្រៃសណីយ៍
រដ្ឋមន្ត្រី
P.O. ប្រអប់ 83720
State Capitol Bldg.
Boise, ID 83720-0080

រដ្ឋ Illinois

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 14 ខែសីហា
ឆ្នាំ 2012

កាលកំណត់ចុះឈ្មោះ — 28
ថ្ងៃមុនការបោះឆ្នោតនីមួយៗ។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខប័
ណ្ណលើកបររបស់អ្នកត្រូវបានតម្រូវ
ចំពោះអ្នកចុះបញ្ជីដើម្បីបោះឆ្នោត។
ប្រសិនបើអ្នកមិនមានប័ណ្ណលើកបរទេ
យ៉ាងហោចណាស់លេខ 4 ខ្ទង់ក្រោយនៃ

លេខសន្តិសុខសង្គមរបស់អ្នកត្រូវផ្តល់ជូន។
ប្រសិនបើអ្នកមិនមានលេខណាមួយទេ
សូមសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខស
ម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ការចុះឈ្មោះគណៈបក្សឬ
ការពេញចិត្តបក្សមិនតម្រូវសម្រាប់ការចុះឈ
មោះអ្នកបោះឆ្នោតទេ។ ទោះបីយ៉ាងនេះក្តី
នៅពេលអ្នកដាក់សន្លឹកឆ្នោតដំបូង អ្នកត្រូវប
ង្ហាញការពេញចិត្តសម្រាប់ការបោះឆ្នោតនោះ។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ហត្ថលេខាតម្រូវជាចាំបាច់។ បុ
រសិនបើមិនមានហត្ថលេខានៅលើទម្រង់ពា
ក្យស្នើសុំទេ អ្នកនឹងត្រូវជូនដំណឹងថាពាក្យស្នើ
សុំរបស់អ្នកមិនពេញលេញទេ។
ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Illinois អ្នកត្រូវ៖
• ជាពលរដ្ឋសហរដ្ឋអាមេរិក
• មានលំនៅស្ថាននៅរដ្ឋ Illinois
និងដែលជាកន្លែងបោះឆ្នោតរបស់អ្នក
យ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
• មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃ
ឬមុនថ្ងៃការបោះឆ្នោតបន្ទាប់
• មិនជាប់ពន្ធនាគារពីបទឧក្រិដ្ឋ
• មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងផ្សេ
ងទៀត

អាស័យដ្ឋានប្រៃសណីយ៍
ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
2329 S. MacArthur Boulevard
Springfield, IL 62704

រដ្ឋ Indiana

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា
ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 29
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខអត្តស
ញ្ញាណប័ណ្ណអ្នកបោះឆ្នោតរដ្ឋរបស់អ្នកគឺ
ជាលេខប័ណ្ណលើកបរដែលចេញដោយរ
ដ្ឋ Indiana ដែលមានដប់ខ្ទង់របស់អ្នក។
ប្រសិនបើអ្នកមិនមានប័ណ្ណលើកបរ
របស់រដ្ឋ Indiana ឬអត្តសញ្ញាណប័ណ្ណទេ
អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ក្រោយ
នៃលេខសន្តិសុខសង្គមរបស់អ្នក។
សូមបង្ហាញលេខដែលអ្នកបានផ្តល់។
(ក្រុម Indiana 3-7-13-13)

7។ ជម្រើសបក្ស។ សូមទុកឱ្យនៅទំនេរ

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ
Indiana អ្នកត្រូវ៖
• ជាពលរដ្ឋសហរដ្ឋអាមេរិក
• មានលំនៅស្ថានយ៉ាងតិច 30
ថ្ងៃមុនការបោះឆ្នោតបន្ទាប់
• មានអាយុយ៉ាងតិច 18
ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់

ការណែនាំរដ្ឋ

• មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋនាពេលបច្ចុប្បន្ន

អាស័យដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
ផ្លូវ 302 West Washington
បន្ទប់ E-204
Indianapolis, IN 46204-2743

រដ្ឋ Iowa

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 28 ខែមីនា ឆ្នាំ 2008

កាលកំណត់ចុះឈ្មោះ — ត្រូវបញ្ជូននៅម៉ោង 5 ល្ងាច 10 ថ្ងៃមុនការបោះឆ្នោតប្រសិនបើវាក៏ជាការបោះឆ្នោតបឋម ឬការបោះឆ្នោតទូទៅ និង 11 ថ្ងៃមុនសម្រាប់ការបោះឆ្នោតផ្សេងទៀត* ទម្រង់ការចុះឈ្មោះដែលផ្ញើតាមប្រៃសណីយ៍ 15 ឬច្រើនថ្ងៃមុនការបោះឆ្នោត ត្រូវគិតថាមកដល់ទានពេលវេលាប្រសិនបើវាទទួលបានកុំរោងកាលកំណត់ក្តី។

*ប្រសិនបើអ្នកខកខានតាមកាលកំណត់ចុះឈ្មោះអ្នកបោះឆ្នោតខាងលើ អ្នកអាចចុះឈ្មោះបោះឆ្នោតតាមរយៈការណែនាំសម្រាប់ការចុះឈ្មោះថ្ងៃបោះឆ្នោតខាងក្រោម។ អ្នកអាចស្វែងរកការណែនាំទាំងនេះនៅលើគេហទំព័ររបស់រដ្ឋមន្ត្រី www.sos.state.ia.us/pdfs/elections/EDRbrochure.pdf.

6១ លេខអត្តសញ្ញាណប័ណ្ណ លេខអត្តសញ្ញាណប័ណ្ណរបស់អ្នកគឺលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ Iowa របស់អ្នក (ឬលេខប័ណ្ណបញ្ជាក់អត្តសញ្ញាណមិនបើកបរ) ប្រសិនបើអ្នកមានណាមួយ។ ប្រសិនបើអ្នកមិនមាន ត្រូវផ្តល់លេខប្អូនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ លេខអត្តសញ្ញាណដែលអ្នកផ្តល់ឱ្យនឹងត្រូវបញ្ជាក់ដោយក្រសួងដឹកជញ្ជូនរដ្ឋ Iowa ឬរដ្ឋបាលសន្តិសុខសង្គម។

7១ ជម្រើសបក្ស អ្នកអាចចុះឈ្មោះជាមួយបក្សណាមួយជាមុន ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋម តែវាមិនមែនជាករណីចាំបាច់ទេ។ អ្នកអាចប្តូរ ឬប្រកាសអំពីសម្ព័ន្ធភាពបក្សនៅការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតបឋមក៏បាន។

8១ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Iowa អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Iowa
- មានអាយុយ៉ាងតិច 17 ឆ្នាំកន្លះ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ (ឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ)
- មិនត្រូវបានសម្រេចសេចក្តីថា “ជាអសមត្ថភាពក្នុងការបោះឆ្នោត” ដោយតុលាការនាពេលថ្មីៗ
- មិនទាមទារសិទ្ធិបោះឆ្នោតច្រើនជាងមួយកន្លែង
- ត្រូវបោះបង់សិទ្ធិបោះឆ្នោតនៅកន្លែងផ្សេងទៀត

អាស័យដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យលេខាធិការរដ្ឋ
អគារ Lucas Building-ជាន់ទី 1
321 E. ផ្លូវទី 12
Des Moines, IA 50319

រដ្ឋ Kansas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 25 ខែសីហា ឆ្នាំ 2013

កាលកំណត់ចុះឈ្មោះ — ផ្ញើតាមប្រៃសណីយ៍ ឬប្រគល់ 21 ថ្ងៃមុនការបោះឆ្នោត

6១ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណមិនបើកបរទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។ លេខដែលអ្នកផ្តល់ នឹងត្រូវប្រើសម្រាប់គោលបំណងរដ្ឋបាលប៉ុណ្ណោះនិងមិនត្រូវបង្ហាញជាសាធារណៈឡើយ។ (KSA 25-2309)។

7១ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8១ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Kansas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Kansas
- មានអាយុ 18 ឆ្នាំនៅការបោះឆ្នោតបន្ទាប់
- បានបញ្ចប់រយៈពេលអនុវត្តទោស ប្រសិនបើអ្នកត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ។ បុគ្គលដែលកំពុងអនុវត្តទោសឧក្រិដ្ឋមិនមានសិទ្ធិបោះឆ្នោតទេ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅទីតាំងផ្សេង ឬដោយប្រើឈ្មោះផ្សេង
- មិនត្រូវបានដកសិទ្ធិបោះឆ្នោតដោយតុលាការមានសមត្ថកិច្ច

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ជាន់ទី 1 សាល Memorial
120 SW 10th Ave.
Topeka, KS 66612-1594

រដ្ឋ Kentucky

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 01 ខែមីនា ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត។

6១ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញលេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ វាត្រូវបានប្រើសម្រាប់គោលបំណងរដ្ឋបាលប៉ុណ្ណោះ និងមិនត្រូវផ្សព្វផ្សាយជាសាធារណៈទេ (KRS 116.155)។ គ្មានបុគ្គលណាមួយត្រូវបានបដិសេធសិទ្ធិចុះឈ្មោះបោះឆ្នោតដោយមូលហេតុនៃការខកខានបង្ហាញលេខសន្តិសុខសង្គមឡើយ។

7១ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8១ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Kentucky អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Kentucky

ការណែនាំរដ្ឋ

- មានលំនៅស្ថាននៅក្នុងខោនធីយ៉ាងតិច 28 ថ្ងៃមុនកាលបរិច្ឆេទនៃការបោះឆ្នោត
- មានអាយុ 18 ឆ្នាំនៅថ្ងៃប្រមូលការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសជាទណ្ឌិត ឬប្រសិនបើមានការផ្ដន្ទាទោសឧក្រិដ្ឋ សិទ្ធិពលរដ្ឋរបស់អ្នកត្រូវបានផ្ដល់ឡើងវិញដោយការលើកលែងទោស
- មិនត្រូវបានសម្រេចសេចក្ដីថាជា "មនុស្សអសមត្ថភាពផ្នែកស្មារតី" ដោយតុលាការ
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងណាមួយក្រៅពីរដ្ឋ Kentucky

អាសយដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
ផ្លូវ 140 Walnut
Frankfort, KY 40601-3240

រដ្ឋ Louisiana

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី14 ខែសីហា ឆ្នាំ2012

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Louisiana របស់អ្នក ឬលេខអត្តសញ្ញាណប័ណ្ណពិសេសនៃរដ្ឋ Louisiana បើមាន។ ប្រសិនបើមិនមានទេ អ្នកត្រូវផ្តល់លេខសន្តិសុខសង្គមបួនខ្ទង់ ចុងក្រោយរបស់អ្នក ដែលបានផ្តល់ឱ្យ។ ការផ្តល់លេខសន្តិសុខសង្គមពេញអាចត្រូវបានផ្តល់តែដោយការស្នើសុំក្រុមប្រឹក្សារប្រសិនបើអ្នកដាក់ពាក្យស្នើសុំមិនមានទាំងប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណពិសេស ឬលេខសន្តិសុខសង្គម អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់ឯកសារណាមួយដូចខាងក្រោមជាមួយពាក្យស្នើសុំរបស់ខ្លួន៖ (ក) ឯកសារថតចម្លងរូបភាពមានសុពលភាពនិងបច្ចុប្បន្ន ឬ (ខ) ឯកសារថតចម្លងវិក្កយបត្រប្រើប្រាស់ របាយការណ៍ធនាគារ សែករដ្ឋាភិបាល បណ្ណទូទាត់ ឬឯកសាររដ្ឋាភិបាលផ្សេងទៀត ដែលមានឈ្មោះនិងអាសយដ្ឋានរបស់អ្នកដាក់ពាក្យស្នើសុំ។ ទាំងមន្ត្រីអគ្រានុកូលដ្ឋាននិងករស្រង់ការបរទេសមិនត្រូវបង្ហាញលេខសន្តិសុខសង្គមរបស់អ្នកចុះឈ្មោះបោះឆ្នោត ឬផ្តល់លេខសន្តិសុខសង្គមរបស់អ្នកចុះឈ្មោះបោះឆ្នោតទៅបញ្ជីពា

ណិជ្ជកម្ម (R.S. 18:104 and 154; 42 U.S.C. § 405)។

7។ ជម្រើសបក្ស។ ប្រសិនបើអ្នកចុះបញ្ជីសម្ព័ន្ធករណៈបក្សនយោបាយ អ្នកមិនអាចបោះឆ្នោតពេញចិត្តបេក្ខភាពប្រធានាធិបតី និងការបោះឆ្នោតកណ្តកម្មការបក្សបានទេ។ សម្ព័ន្ធភាពបក្សនយោបាយមិនមែនជាការតម្រូវសម្រាប់ការបោះឆ្នោតផ្សេងៗទេ។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Louisiana អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Louisiana (អាសយដ្ឋានត្រូវតែជាអាសយដ្ឋានដែលអ្នកទាមទារការលើកលែងលក្ខខ័ណ្ឌគ្រួសារ បើមានលើកលែងចំពោះលំនៅស្ថានថែទាំ ឬលំនៅស្ថានអតីតយុវជនដែលអាចជ្រើសប្រើជាអាសយដ្ឋាននៃការថែទាំនិងអតីតយុវជន ឬលំនៅស្ថានដែលគាត់មានជាលក្ខណៈគ្រួសារ។ និស្សិតមហាវិទ្យាល័យអាចជ្រើសប្រើអាសយដ្ឋាននេះ ឬអាសយដ្ឋានផ្ទាល់ខ្លួននៅពេលនៅឆ្ងាយពីសាលា។)
- មានអាយុយ៉ាងតិច 17 ឆ្នាំ និងមានអាយុ 18 ឆ្នាំមុនពេលបោះឆ្នោតបន្ទាប់
- មិនត្រូវស្ថិតនៅក្រោមដីកាជាប់ពន្ធនាគារសម្រាប់បទឧក្រិដ្ឋ
- មិនត្រូវស្ថិតក្រោមសាលក្រមកំណត់ពីអសមត្ថភាពផ្នែកស្មារតី

អាសយដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ការប្រុងប្រយ័ត្ន
ការចុះឈ្មោះអ្នកបោះឆ្នោត
P.O. ប្រអប់ 94125
Baton Rouge, LA 70804-9125

រដ្ឋ Maine

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី14 ខែសីហា ឆ្នាំ2012

កាលកំណត់ការចុះឈ្មោះ — ត្រូវបានផ្តល់ជូន 21 ថ្ងៃធ្វើការមុនការបោះ

ឆ្នោត(ឬអ្នកបោះឆ្នោតអាចចុះឈ្មោះដោយផ្ទាល់ រហូតដល់ថ្ងៃបោះឆ្នោត)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវសរសេរលេខប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋ Maine របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋ Maine 19 អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ អ្នកបោះឆ្នោតដែលមិនមានឯកសារទាំងនេះត្រូវសរសេរ "គ្មាន" នៅក្នុងចន្លោះនេះ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ ជាការប្រជុំបក្ស ឬអនុសញ្ញា (លើកលែងតែត្រូវបានកំណត់ផ្សេងដោយបក្សនយោបាយ)។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Maine អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Maine និងក្រុងដែលអ្នកចង់ បោះឆ្នោត។
- មានអាយុយ៉ាងតិច 17 ឆ្នាំ((អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)

អាសយដ្ឋានប្រៃសណីយ៍

ផ្នែកការបោះឆ្នោត
ការិយាល័យគណៈកម្មការ
ការបោះឆ្នោតនិងគណៈកម្មការ
101 State House Station
Augusta, ME 04333-0101

រដ្ឋ Maryland

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី26 ខែមិថុនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ — 9:00 យប់ 21 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ប្រសិនបើអ្នកមានប័ណ្ណបើកបរមានសុពលភាពនិងបច្ចុប្បន្ននៃរដ្ឋ Maryland ឬប័ណ្ណរដ្ឋបាលទោចក្រយានយន្ត អ្នកត្រូវបញ្ចូលលេខអត្តសញ្ញាណប័ណ្ណបើកបរណាមួយ។ ប្រសិនបើអ្នកមានប័ណ្ណបើកបរមានសុពលភាពនិងបច្ចុប្បន្ននៃរដ្ឋ Maryland ឬប័ណ្ណរដ្ឋបាលទោចក្រយានយន្ត អ្នក

ការណែនាំរដ្ឋ

កត្រូវបញ្ឈប់លេខប្រាក់ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមសម្គាល់ថាការបង្ហាញលេខសន្តិសុខសង្គមពេញគឺឈរលើមូលដ្ឋានស្មើគ្នា។ អាជ្ញាធរធម្មនុញ្ញអន្តរក្រមនៃប្រទេសអាមេរិកស្នើសុំលេខសន្តិសុខពេញរបស់អ្នកគឺមាត្រានៃច្បាប់បោះឆ្នោតផ្នែក 3-202 កំណត់បង្ហាញក្រមនៃរដ្ឋ Maryland។ លេខនេះនឹងត្រូវប្រើប្រាស់សម្រាប់កែគោលបំណងចុះឈ្មោះនិងគោលបំណងរដ្ឋបាលប៉ុណ្ណោះផ្សេងៗប៉ុណ្ណោះ។ ព័ត៌មាននេះនឹងត្រូវទុកជាការសម្ងាត់។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Maryland អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Maryland
- មានអាយុយ៉ាងតិច 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលបន្ទាប់
- មិនស្ថិតក្រោមអាណាព្យាបាលសម្រាប់អសមត្ថភាពផ្នែកស្មារតី
- មិនត្រូវបានផ្ដន្ទាទោសនៃការទិញប្រាក់សន្លឹកឆ្នោត
- មិនត្រូវបានផ្ដន្ទាទោសបទឧក្រិដ្ឋ ឬប្រសិនបើអ្នកមាន អ្នកបានអនុវត្តទោសជាប់ពន្ធនាគាររួចហើយ រួមទាំងការយុំខ្លួន ឬការបង្ហូរខ្លួន។

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
P.O. ប្រអប់ 6486
Annapolis, MD 21401-0486

រដ្ឋ Massachusetts

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ — 20 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាពនៃរដ្ឋMassachusetts ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនចេញដោយរដ្ឋ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ

អ្នកត្រូវសរសេរ "គ្មាន" នៅក្នុងប្រអប់នេះ ហើយលេខសម្គាល់មួយនឹងត្រូវផ្តល់ឱ្យអ្នក។

7។ ជម្រើសបក្ស។ ប្រសិនបើអ្នកមិនកំណត់បក្សនយោបាយនៅក្នុងប្រអប់នេះ អ្នកនឹងត្រូវចុះឈ្មោះជាមិនទាន់បានចុះ។ អ្នកបោះឆ្នោតមិនបានចុះឈ្មោះអាចចូលរួមក្នុងការបោះឆ្នោតបក្សបឋមបាន។ ប៉ុន្តែ អ្នកបោះឆ្នោតមិនបានចុះឈ្មោះត្រូវចុះឈ្មោះបក្សនៅថ្ងៃបោះឆ្នោតពេញចិត្ត បេក្ខភាពប្រធានាធិបតីដើម្បីចូលរួមក្នុងការបោះឆ្នោតនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Massachusetts អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងរដ្ឋ Massachusetts
- មានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃការបោះឆ្នោតបន្ទាប់
- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទពុករលួយពាក់ព័ន្ធនឹងការបោះឆ្នោត
- មិនស្ថិតក្រោមរបបអាណាព្យាបាលពាក់ព័ន្ធនឹងការបោះឆ្នោត
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីនៃ Commonwealth
ផ្នែកការបោះឆ្នោត បន្ទប់ 1705
One Ashburton Place
Boston, MA 02108

រដ្ឋ Michigan

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណប័ណ្ណបុគ្គលដែលចេញដោយរដ្ឋរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនចេញដោយរដ្ឋ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ

"គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ "ជម្រើសបក្ស" គឺមិនតម្រូវចាំបាច់សម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Michigan អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃការបោះឆ្នោតបន្ទាប់
- មានលំនៅស្ថាននៅរដ្ឋ Michigan និងស្នាក់នៅយ៉ាងតិច 30 ថ្ងៃក្នុងទីក្រុង ឬស្រុករបស់អ្នកត្រឹមថ្ងៃបោះឆ្នោត
- មិនត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារករណីណាមួយដាក់ទោស

សម្គាល់៖ ច្បាប់រដ្ឋ Michigan តម្រូវឱ្យអាស័យដ្ឋានដូចគ្នាត្រូវបានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោតនិងគោលបំណងប័ណ្ណបើកបរ។ ដូច្នេះ ប្រសិនបើអាស័យដ្ឋានស្នាក់នៅដែលអ្នកផ្តល់ក្នុងទម្រង់នេះខុសគ្នាពីអាស័យដ្ឋាននៅលើប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដែលចេញដោយរដ្ឋ Michigan រដ្ឋមន្ត្រីនឹងធ្វើការប្តូរអាស័យដ្ឋានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យដូចគ្នាអាស័យដ្ឋានដែលអ្នកបានបំពេញក្នុងទម្រង់នេះដោយស្វ័យប្រវត្តិ។

ប្រសិនបើអាស័យដ្ឋានត្រូវបានប្តូរ រដ្ឋមន្ត្រីនឹងផ្ញើឱ្យអ្នកនូវលិខិតស្តីពីការធ្វើបច្ចុប្បន្នភាពអាស័យដ្ឋានសម្រាប់ប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនរបស់អ្នក។

ការប្រុងប្រយ័ត្ន៖ ប្រសិនបើអ្នកចុះឈ្មោះតាមរយៈផ្ញើប្រៃសណីយ៍ អ្នកត្រូវមកបោះឆ្នោតនៅទីតាំងរបស់អ្នកនៅលើកដំបូងដែលអ្នកបោះឆ្នោត លើកលែងតែអ្នកគឺ៖

- ជាជនពិការតាមការកំណត់ដោយច្បាប់
- មានអាយុ 60 ឆ្នាំ ឬច្រើនជាង ឬ
- ស្នាក់នៅជាបណ្តោះអាសន្ននៅក្រៅប្រទេស។

អាស័យដ្ឋានប្រៃសណីយ៍

ក្រសួងការបរទេសនៃរដ្ឋ Michigan
ការិយាល័យបោះឆ្នោត
P.O. ប្រអប់ 20126
Lansing, MI 48901-0726

រដ្ឋ Minnesota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2008

ការណែនាំរដ្ឋ

កាលកំណត់ចុះឈ្មោះ —

ត្រូវបញ្ជូននៅម៉ោង 5:00 ល្ងាច 21 ថ្ងៃមុនថ្ងៃបោះ (ក៏មានការចុះឈ្មោះនៅ ថ្ងៃបោះឆ្នោតផងដែរនៅមណ្ឌលបោះឆ្នោត នៅក្រុង)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវ

រដ្ឋលេខប័ណ្ណបើកបរនៃរដ្ឋ Minnesota ឬលេខអត្តសញ្ញាណប័ណ្ណរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរដ្ឋ Minnesota ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។

7។ ជម្រើសបក្ស។ សូមទុកឲ្យនៅទំនេរ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Minnesota អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Minnesota 20 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- នៅរក្សាលំនៅស្ថានតាមអាស័យដ្ឋានដែលបានផ្តល់នៅលើទម្រង់នេះ
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត
- ប្រសិនបើធ្លាប់ត្រូវផ្តន្ទាទោសឧក្រិដ្ឋទោសនេះត្រូវផុត ឬអនុវត្តរួចរាល់ ឬអ្នកត្រូវបានទម្លាក់ចោលរាល់ទោសទាំងឡាយ
- មិនស្ថិតក្រោមដីកាតុលាការក្រោមអាណាព្យាបាលដែលសិទ្ធិបោះឆ្នោតត្រូវបានដកហូត
- មិនត្រូវបានសម្រេចដោយតុលាការថាជាមនុស្សអសមត្ថភាពផ្លូវច្បាប់ក្នុងការបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
60 Empire Drive, Suite 100
St. Paul, MN 55103-1855

រដ្ឋ Mississippi

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី07 ខែឧសភា ឆ្នាំ2010

កាលកំណត់ចុះឈ្មោះ — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវបានតម្រូវឲ្យផ្តល់លេខប័ណ្ណបើក

បរិច្ឆេទនិងមានសុពលភាព ឬប្រសិនបើអ្នកមិនមានទេ សូមផ្តល់លេខសន្តិសុខសង្គមប្អូនខ្ញុំដូចជាក្រោយរបស់អ្នក។

7។ ជម្រើសបក្ស។ រដ្ឋ Mississippi មិនមានការចុះឈ្មោះគណៈបក្សទេ។

ដូច្នេះ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Mississippi អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- បានរស់នៅក្នុងរដ្ឋ Mississippi និងនៅក្នុងខោនធី (និងទីក្រុង បើមាន) 30 ថ្ងៃមុនការបោះឆ្នោតដែលអ្នកចង់បោះឆ្នោត
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលដែលអ្នកចង់បោះឆ្នោត
- មិនត្រូវបានផ្តន្ទាទោសពីបទមនុស្សធម៌រំលោភ ស្លាប់ ឬ ឧក្រិដ្ឋ រំលោភសេចក្តីទុកចិត្ត ក្លែងបន្លំ លួចប្លន់ចាប់ជម្រិត ឧក្រិដ្ឋកម្មលួចហាង ទទួលបានលាភកម្មប្លន់ លួចម៉ូតូ រំលោភសេពសន្ថវៈ លួចថយន្ត ទ្វេពន្ធភាព ឬទទួលបានសិទ្ធិពលរដ្ឋវិញមុនពេលដោះស្រាយច្បាប់
- មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្នែកស្មារតីដោយតុលាការ

សម្គាល់៖ ច្បាប់របស់រដ្ឋបានកែប្រែដោយដីកាតុលាការសហពន្ធក្នុងឆ្នាំ1998 និងដោយច្បាប់សភាក្នុងឆ្នាំ 2000។ បច្ចុប្បន្ននេះ យើងទទួលយកទម្រង់ជាការចុះឈ្មោះសម្រាប់ការបោះឆ្នោតសម្រាប់ រាល់ រដ្ឋនិងការិយាល័យសហព័ន្ធទាំងអស់។

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
P.O. ប្រអប់ 136
Jackson, MS 39205-0136

អាស័យដ្ឋានខោនធីនៅកម្រិតមូលដ្ឋាន៖ អ្នកក៏អាចប្រគល់ពាក្យស្នើសុំបំពេញសព្វគ្រប់នេះទៅស្ថាន/មន្ត្រីចុះបញ្ជីខោនធីនៃទីកន្លែងដែលអ្នករស់នៅ។ បញ្ជីមន្ត្រីចុះបញ្ជី/

ស្ថានខោនធីមាននៅគេហទំព័ររបស់រដ្ឋ Mississippi www.sos.ms.gov។

រដ្ឋ Missouri

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 28
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ។ ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតពេញលេញរបស់អ្នកត្រូវមានលេខសន្តិសុខសង្គមប្អូនខ្ញុំដូចជាក្រោយ។ (ផ្នែកទី 115.155, RSMo).

ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយរដ្ឋ។ សារព័ត៌មានអេឡិកត្រូនិកឯកសារបោះពុម្ព ឬស្នាក់នៅតាមប្រៃសណីយ៍ដែលបានផ្តល់ឲ្យតាមផ្នែកនេះមិនត្រូវមានលេខទូរស័ព្ទនិងលេខសន្តិសុខសង្គមរបស់អ្នកបោះឆ្នោតឡើយ។ (ផ្នែកទី 115.157, RSMo)។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីបោះឆ្នោតក្នុងរដ្ឋ Missouri អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Missouri
- មានអាយុយ៉ាងតិច 17 ឆ្នាំកន្លះ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីបោះឆ្នោត)
- មិនត្រូវជាប់ឃុំបណ្តោះអាសន្នឬផ្តន្ទាទោសក្រោយការប្រព្រឹត្តបទឧក្រិដ្ឋ រហូតដល់ត្រូវបានទម្លាក់ចោលនូវការឃុំឃាំងបណ្តោះអាសន្ន ឬផ្តន្ទាទោសនេះ
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋឬមជ្ឈិមពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត
- មិនត្រូវបានសម្រេចថាជាអសមត្ថជនដោយតុលាការ

ការណែនាំរដ្ឋ

• មិនត្រូវបានឃុំឃាំងដោយទោសដាក់ពន្ធនាគារ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
P.O. ប្រអប់ 1767
Jefferson City, MO 65102-1767

រដ្ឋ Montana

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Montana របស់អ្នក។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបររបស់រដ្ឋ Montana ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ រដ្ឋ Montana នឹងផ្តល់លេខបញ្ជាក់អត្តសញ្ញាណមួយដល់អ្នក។

7។ ជម្រើសបក្ស។ រដ្ឋ Montana មិនតម្រូវការចុះឈ្មោះបក្សក្នុងការចូលរួមការបោះឆ្នោតណាមួយទេ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Montana អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រឡងបោះឆ្នោតបន្ទាប់
- មានលំនៅស្ថាននៅរដ្ឋ Montana និងក្នុងខោនធីដែលអ្នកចង់បោះឆ្នោតយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវស្ថិតក្នុងទោសព្រហ្មទណ្ឌនៃបទឧក្រិដ្ឋ
- មិនត្រូវបានកំណត់ដោយតុលាការថាមានសកម្មភាពប្រក្រតី
- បំពេញតាមលក្ខខណ្ឌទាំងនេះត្រឹមថ្ងៃបោះឆ្នោតបន្ទាប់ ក្នុងករណីដែលអ្នកមិនបានបំពេញលក្ខខណ្ឌទាំងនេះនៅពេលនេះ

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យរដ្ឋមន្ត្រី
P.O. ប្រអប់ 202801
State Capitol
Helena, MT 59620-2801

រដ្ឋ Nebraska

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី08 ខែមីនា ឆ្នាំ2018

កាលកំណត់ចុះឈ្មោះ — ថ្ងៃសុក្រទីបីមុនការបោះឆ្នោត (ឬបានបញ្ជូនត្រឹម ម៉ោង 6 ល្ងាចនៅថ្ងៃសុក្រទីពីរមុនការបោះឆ្នោត)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Nebraska របស់អ្នក។ ប្រសិនបើអ្នក មិនមានលេខប័ណ្ណបើកបរនៃរដ្ឋ Nebraska ទេ អ្នកត្រូវផ្តល់លេខប័ណ្ណសន្តិសុខសង្គមរបស់អ្នក។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Nebraska អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Nebraska
- មានអាយុយ៉ាងតិច 18 ឆ្នាំ ឬនឹងមានអាយុ 18 ឆ្នាំនៅថ្ងៃប្រឡងបោះឆ្នោត ឬមុនថ្ងៃអង្គារទីមួយបន្ទាប់ពីថ្ងៃចន្ទទីមួយនៃខែវិច្ឆិកា
- មិនត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបើត្រូវបានទទួលទោសវាគឺយ៉ាងហោចណាស់ពីរឆ្នាំ ចាប់តាំងពីអ្នកបានបញ្ចប់ការកាត់ក្តីរបស់អ្នកសម្រាប់បទឧក្រិដ្ឋនោះ ដែលរាប់បញ្ចូលទាំងរយៈពេលដោះលែងដោយមានលក្ខខណ្ឌ
- មិនត្រូវបានរកឃើញថាជាអសមត្ថជនផ្នែកនៃកសិករជាផ្លូវការ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីរដ្ឋ Nebraska
Suite 2300, State Capitol Bldg.
Lincoln, NE 68509-4608

រដ្ឋ Nevada

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី07 ខែឧសភា ឆ្នាំ2010

កាលកំណត់ចុះឈ្មោះ — កាលកំណត់សម្រាប់ការចុះឈ្មោះតាមម៉ែលគឺនៅថ្ងៃសៅរ៍ទីបីមុនការបោះឆ្នោតសកល ឬបោះឆ្នោតបឋម។ ការចុះឈ្មោះដោយផ្ទាល់នៅបន្ទប់បោះឆ្នោតដល់ម៉ោង 9:00 យប់ ថ្ងៃអង្គារទីបីមុនការបោះឆ្នោតសកល ឬការបោះឆ្នោតបឋម។ អ្នកអាចចុះឈ្មោះដោយផ្ទាល់ដោយបង្ហាញវត្តមាននៅការិយាល័យនៃស្ថាន/មន្ត្រីចុះឈ្មោះសម្រាប់អ្នកបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នក ត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Nevada ឬលេខអត្តសញ្ញាណប័ណ្ណនៃរដ្ឋ Nevada បើអ្នកត្រូវបានចេញឲ្យណាមួយ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Nevada ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គមទេ សូមទាក់ទងមកមន្ត្រី/ស្ថានខោនធីសម្រាប់អ្នកបោះឆ្នោតដើម្បីឲ្យផ្តល់ការកំណត់អត្តសញ្ញាណមួយ។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។ ប្រសិនបើអ្នកចុះឈ្មោះជាមួយបក្សនយោបាយតូចៗ ឬគ្មានបក្សនយោបាយ អ្នកនឹងទទួលបានសន្លឹកឆ្នោតគ្មានបក្សសម្រាប់ការបោះឆ្នោតបឋម។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Nevada អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតបន្ទាប់
- ស្នាក់នៅជាបន្តបន្ទាប់ក្នុងរដ្ឋ Nevada នៅក្នុងខោនធី យ៉ាងតិច 30 ថ្ងៃ និងក្នុងកន្លែងបោះឆ្នោតយ៉ាងតិច 10 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- ត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋឡើងវិញ ប្រសិនបើអ្នកត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ
- មិនត្រូវបានកំណត់ថាជាអសមត្ថជនផ្នែកនៃកសិករដោយតុលាការ
- មិនទាមទារថាកន្លែងផ្សេងដល់នៅស្ថានស្របច្បាប់របស់ខ្លួន

អាស័យដ្ឋានប្រៃសណីយ៍

ការណែនាំរដ្ឋ

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
101 North Carson Street
Suite 3
Carson City, NV 89701-4786

ពាក្យស្នើសុំអាចត្រូវបានបង្វិលទៅការិយាល័យរដ្ឋមន្ត្រីនៅអាស័យដ្ឋានខាងលើ ប៉ុន្តែចៀសវាងការបន្យាពេល សូមណែនាំឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីពេញលេញរបស់អ្នកទៅផ្ទាល់មន្ត្រីការបោះឆ្នោតខោនធីមូលដ្ឋាន។

អាស័យដ្ឋានខោនធីនៅកម្រិតមូលដ្ឋាន៖ ដើម្បីឲ្យទាន់កាលកំណត់ចុះឈ្មោះ ជាពិសេសអំឡុងពេលពីរសប្តាហ៍មុនការបិទកាលកំណត់ទទួលតាមម៉ែល ត្រូវបញ្ជូនពាក្យស្នើសុំពេញលេញរបស់អ្នកទៅមន្ត្រីចុះបញ្ជី/ស្ថានខោនធីសម្រាប់អ្នកចុះបញ្ជីនីមួយៗ។ បញ្ជីរាយមន្ត្រីចុះបញ្ជី/ស្ថានខោនធីសម្រាប់អ្នកបោះឆ្នោត និងកាលកំណត់ចុះបញ្ជីមាននៅលើគេហទំព័ររបស់រដ្ឋ Nevada www.nvsos.gov។

រដ្ឋ New Hampshire

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ —ស្ថានទីក្រុងនៃរដ្ឋ New Hampshire នឹងទទួលយកពាក្យស្នើសុំនេះតែក្នុងករណីដែលការស្នើសុំសម្រាប់អវត្តមានអ្នកបោះឆ្នោតធ្វើតាមម៉ែល ដែលត្រូវទទួលដោយស្ថានទីក្រុងត្រឹម 10 ថ្ងៃមុនការបោះឆ្នោត។

ស្ថាននៃទីក្រុងនិងទីប្រជុំជន New Hampshire នឹងទទួលយកទម្រង់បែបបទនេះតែក្នុងករណីមានសំណើចំពោះអវត្តមានអ្នកបោះឆ្នោតដោយផ្ញើចូលនូវទម្រង់ចុះឈ្មោះ។ អ្នកត្រូវបំពេញក្នុងប្រអប់លេខ 1 និង 2 ឬ 3។

ពាក្យស្នើសុំត្រូវម៉ែលទៅកាន់ស្ថានទីក្រុងនៅលេខហ្សឺប៊ុនរបស់អ្នក។ អាស័យដ្ឋានទាំងនេះត្រូវបានរាយនៅលើគេហទំព័ររដ្ឋមន្ត្រី www.state.nh.us/sos/clerks.htm

វាក៏ត្រូវបានផ្ញើម៉ែលទៅស្ថានទីក្រុងរបស់អ្នកក្នុងរយៈពេលយូរដើម្បីឲ្យពួកគេអាចផ្ញើទម្រង់របស់គេឲ្យអ្នក។ បន្ទាប់មកអ្នកត្រូវបំពេញរូបបញ្ជូនទៅគេវិញត្រឹម 10 ថ្ងៃមុនការបោះឆ្នោត។ election.

រដ្ឋ New Jersey

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2008

កាលកំណត់ចុះឈ្មោះ៖ — 21 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមបួនខ្ទង់ក្រោយ ឬលេខប័ណ្ណបើកបរនៃរដ្ឋ New Jersey របស់អ្នកត្រូវផ្តល់ជូនសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត។ ប្រសិនបើអ្នកមិនមានលេខបញ្ជាក់អត្តសញ្ញាណទាំងនេះ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ រដ្ឋនឹងផ្តល់លេខមួយដែលនឹងបញ្ជាក់អត្តសញ្ញាណរបស់អ្នកសម្រាប់គោលបំណងនៃការចុះឈ្មោះអ្នកបោះឆ្នោត។

7។ ជម្រើសបក្ស។ ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋ New Jersey មិនផ្តល់ការពិនិត្យសម្រេចភាពណាមួយនៃយោបល់ទេ។ អ្នកចុះឈ្មោះបោះឆ្នោតថ្មីឬអ្នកបោះឆ្នោតដែលមិនធ្លាប់បោះឆ្នោតបឋមណាមួយអាចប្រកាសអំពីគណបក្សសម្រេចរបស់ខ្លួនទីមណូលបោះឆ្នោតនៅថ្ងៃបោះឆ្នោតបឋម។ ក្នុងរដ្ឋ New Jersey ការបោះឆ្នោតបឋមគឺមានសម្រាប់តែគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប៉ុណ្ណោះ។ អ្នកបោះឆ្នោតក៏អាចដាក់ទម្រង់ប្រកាសគណបក្សនយោបាយដើម្បីក្លាយជាសមាជិកនៃគណបក្សនយោបាយនោះដែរ។ ប្រសិនបើអ្នកបោះឆ្នោតដែលបានប្រកាសចង់ប្តូរសម្រេចបក្សនយោបាយ គាត់ត្រូវដាក់ទម្រង់ប្រកាសមួយក្នុងរយៈពេល 50 ថ្ងៃមុនការបោះឆ្នោតបឋមដើម្បីបោះឆ្នោត។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ New Jersey អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅពេលបោះឆ្នោតបន្ទាប់
- មានលំនៅស្ថានក្នុងរដ្ឋនេះនិងក្នុងខោនធីនៃអាស័យដ្ឋានរបស់អ្នក 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មិនត្រូវផ្តន្ទាទោស ឬជាប់ឃុំឃប់ណោះអាសន្តដែលជាលទ្ធផលនៃការប្រព្រឹត្តទុក្ខវិជ្ជកម្មក្រោមច្បាប់នៃរដ្ឋនេះឬរដ្ឋផ្សេងនៃសហរដ្ឋអាមេរិក

អាស័យដ្ឋានប្រៃសណីយ៍

ក្រសួងច្បាប់និងសន្តិសុខសាធារណៈ
នៃរដ្ឋ New Jersey
ផ្នែករៀបចំការបោះឆ្នោត
PO Box 304
Trenton, NJ 08625-0304

រដ្ឋ New Mexico

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ៖ — 28 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញលេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ប័ណ្ណចុះឈ្មោះដែលមានលេខសន្តិសុខសង្គមរបស់អ្នកនេះនឹងក្លាយផ្នែកមួយនៃកំណត់ត្រាចុះឈ្មោះអ្នកបោះឆ្នោតជាអចិន្ត្រៃយ៍នៃទីតាំងរបស់អ្នក ដែលបើកចំហសម្រាប់ការត្រួតពិនិត្យជាសាធារណៈនៅក្នុងការិយាល័យនៃស្ថានខោនធី។ ទោះបីយ៉ាងនេះក្តី លេខសន្តិសុខសង្គមរបស់អ្នកនិងថ្ងៃដៃខែឆ្នាំកំណើតត្រូវរក្សាការសម្ងាត់ និងមិនត្រូវប្រកាសជាសាធារណៈឡើយ។ ការរាយបញ្ជីដោយកុំព្យូទ័រនៃការប្រឹក័តមានការចុះបញ្ជីអ្នកបោះឆ្នោត (ដោយគ្មានលេខសន្តិសុខសង្គមឬថ្ងៃខែឆ្នាំកំណើត) អាចឲ្យសាធារណជនមើលបាន និងត្រូវបានបញ្ចប់តាមរយៈសំណើរបស់អ្នកកាន់ការិយាល័យបោះឆ្នោត ហេតុផលបក្សនយោបាយ គុណការ ឬអង្គការមិនរកប្រាក់ចំណេញលើកកម្ពស់អ្នកបោះឆ្នោតចូលរួមនិងចុះឈ្មោះសម្រាប់គោលនយោបាយប៉ុណ្ណោះ (§1-5-19B, NMSA 1978)។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ New Mexico អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ New Mexico
- មានអាយុ 18 ឆ្នាំនៅពេលបោះឆ្នោតបន្ទាប់
- មិនត្រូវបានបដិសេធសិទ្ធិបោះឆ្នោតដោយគុណការដោយហេតុអសមត្ថភាពផ្នែកស្មារតី និងប្រសិនបើត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ ខ្ញុំបានអនុវត្តរាល់កិច្ចការនៃការឃុំខ្លួន ឬឃុំឃប់ អនុវត្តទោស

ការណែនាំរដ្ឋ

បំណងគ្រប់ប្រទេសបានការលើកលែងទោសពីរដ្ឋបាល។

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យបោះឆ្នោត
325 Don Gaspar, Suite 300
Santa Fe, NM 87503

រដ្ឋ New York

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី19 ខែឧសភា ឆ្នាំ2014

កាលកំណត់ចុះឈ្មោះ — 25 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធកម្រិតថ្នាក់រដ្ឋក្រុងផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយឡែក។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះក្នុងរដ្ឋ New York អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងខោនធីឬទីក្រុង New York យ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃទី 31 ខែធ្នូនៃឆ្នាំដែលដាក់ទម្រង់នេះ (សម្គាល់៖ មានអាយុ 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោតសកលបោះឆ្នោតបឋម ឬបោះឆ្នោតផ្សេងៗដែលអ្នកចង់បោះឆ្នោត)
- មិនជាប់ពន្ធនាគារឬឧបទ្វេសក្តិបទឧក្រិដ្ឋ
- មិនត្រូវបានសម្រេចដោយដីកាកុលាការមានសមត្ថកិច្ចជាអសមត្ថជន
- មិនទាមទារសិទ្ធិបោះឆ្នោតនៅកន្លែងផ្សេងទៀត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋ NYSនៃការបោះឆ្នោត
40 North Pearl Street, Suite 5
Albany, NY 12207-2729

រដ្ឋ North Carolina

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — តាមប្រៃសណីយ៍ 25 ថ្ងៃមុនការបោះឆ្នោត ឬទទួលនៅកាលវិយាល័យបោះឆ្នោតឬភ្នាក់ងារចុះឈ្មោះអ្នកបោះឆ្នោតដែលបានចាត់តាំងត្រឹមម៉ោង 5:00 ល្ងាច។ 25 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ

ផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ North Carolina របស់អ្នក ឬលេខសម្គាល់យានបន្តនៃក្រសួង North Carolina Department។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរទេ សូមផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

7។ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សនយោបាយដើម្បីបោះឆ្នោតបឋមនៃបក្សនោះ លើកលែងតែបក្សនោះ អនុញ្ញាតឲ្យអ្នកបោះឆ្នោតមិនមានសម្ព័ន្ធបោះឆ្នោតបឋមរបស់ខ្លួន។ ប្រសិនបើអ្នកបញ្ជាក់ថាគណបក្សណាមួយមានលក្ខណសម្បត្តិឬបញ្ជាក់ថាគ្មានបក្សអ្នកនឹងត្រូវចុះបញ្ជីថា "គ្មានសម្ព័ន្ធបក្ស"។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើក្នុងការបំពេញក្នុងប្រអប់នេះ។ ទោះជាយ៉ាងនេះក្តី ពាក្យស្នើសុំរបស់អ្នកនឹងមិនត្រូវបានបដិសេធឡើយ បើអ្នកមិនបានបំពេញបានជោគជ័យតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ North Carolina អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ North Carolina និងក្នុងខោនធីដែលអ្នករស់នៅយ៉ាងតិច 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់
- បានទទួលសម្បទាសិទ្ធិជាពលរដ្ឋវិញ បើអ្នកត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ
- មិនត្រូវបានចុះឈ្មោះឬបោះឆ្នោតនៅខោនធីឬរដ្ឋផ្សេង

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋនៃការបោះឆ្នោត
P.O. ប្រអប់ 27255

Raleigh, NC 27611-7255

រដ្ឋ North Dakota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

នៅរដ្ឋ North Dakota មិនមានការចុះឈ្មោះអ្នកបោះឆ្នោតទេ។

រដ្ឋ Ohio

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ការផ្តល់លេខនេះគឺឈរលើមូលដ្ឋានស្មើគ្នា។ ព័ត៌មាននេះអនុញ្ញាតឲ្យក្រុមប្រឹក្សាបោះឆ្នោតពិនិត្យការចុះឈ្មោះរបស់អ្នកបើចាំបាច់ (Q.R.C 3503.14)។ ច្បាប់សហព័ន្ធកម្រិតថ្នាក់រដ្ឋផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ អ្នកត្រូវសរសេរ "គ្មាន" នៅលើទម្រង់ហើយរដ្ឋនឹងផ្តល់លេខមួយឲ្យអ្នក។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ សម្ព័ន្ធបក្សត្រូវបានបង្កើតដោយការបោះឆ្នោតនៅការបោះឆ្នោតបឋម។

8។ សាសន៍ ឬក្រុមជនជាតិ សូមទុកឲ្យនៅទំនេរ។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Ohio អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Ohio
- មានអាយុ 18 ឆ្នាំនៅមុនឬនៅថ្ងៃបោះឆ្នោត
- ប្រសិនបើអ្នកនឹងមានអាយុ 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោតសកល អ្នកអាចបោះឆ្នោតបឋមសម្រាប់តែបេក្ខភាពនោះប៉ុណ្ណោះ។
- មិនត្រូវជាប់ពន្ធនាគារពីបទឧក្រិដ្ឋនិងកំពុងជាប់ឃុំ
- មិនត្រូវប្រកាសថាអសមត្ថភាពដោយគុណការសម្រាប់គោលបំណងនៃការបោះឆ្នោត

ការណែនាំរដ្ឋ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រីរដ្ឋ Ohio
ផ្នែកការបោះឆ្នោត
ផ្លូវ 180 E. Broad Street — ជាន់ទី 15
Columbus, OH 43215

រដ្ឋ Oklahoma

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី 29 ខែតុលា
ឆ្នាំ 2003

កាលកំណត់ចុះឈ្មោះ: — 25
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នកត្រូវបានតម្រូវ (ច្បាប់រដ្ឋ Oklahoma 26 ផ្នែកទី 4-112) បន្ថែមពីលេខប័ណ្ណបើកបរនៃរដ្ឋ Oklahoma របស់អ្នកតម្រូវជាចាំបាច់។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ ជាការប្រជុំបក្ស ឬអនុសញ្ញា។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Oklahoma អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិកនិងស្នាក់នៅក្នុងរដ្ឋ Oklahoma
- មានអាយុ 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋសម្រាប់រយៈពេលស្មើនឹងទោសដើមបានផុត ឬសម្រាប់ដែលអ្នកមិនត្រូវបានលើកលែងទោស
- មិនស្ថិតនៅក្រោមសាលក្រមជាបុគ្គលអសមត្ថភាព ឬជាបុគ្គលអសមត្ថភាពដោយផ្នែកត្រូវបានហាមឃាត់ពីការចុះឈ្មោះបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាបោះឆ្នោតរដ្ឋ Oklahoma
ប្រអប់ 528800
ទីក្រុង Oklahoma, OK 73152-8800

រដ្ឋ Oregon

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី 01 ខែមីនា
ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ: — 21
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ ច្បាប់សហព័ន្ធតម្រូវឱ្យអ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ អ្នកចាំបាច់ត្រូវសរសេរ "គ្មាន" នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញជាជំនួសឱ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Oregon អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Oregon
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
141 State Capitol
Salem, OR 97310-0722

រដ្ឋ Pennsylvania

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី 01 ខែមីនា
ឆ្នាំ 2006

កាលកំណត់ចុះឈ្មោះ: — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវដាក់លេខប័ណ្ណបើកបររបស់អ្នក បើអ្នកមាន។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គមទេ ចូរសរសេរ "គ្មាន" នៅក្នុងប្រអប់នេះ។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។

8។ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Pennsylvania អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិកយ៉ាងហោចណាស់មួយខែមុនការបោះឆ្នោតបន្ទាប់
- ស្នាក់នៅក្នុងរដ្ឋ Pennsylvania និងស្រុកការិយាល័យបោះឆ្នោតរបស់អ្នកយ៉ាងហោចណាស់ 30 ថ្ងៃមុនការបោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសកលបន្ទាប់

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យលេខាធិការរដ្ឋនៃ
the Commonwealth
210 North Office Bldg.
Harrisburg, PA 17120-0029

រដ្ឋ Rhode Island

បានធ្វើបច្ចុប្បន្នភាព: ថ្ងៃទី 28 ខែមីនា
ឆ្នាំ 2008

កាលកំណត់ចុះឈ្មោះ: — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកដាក់ពាក្យស្នើសុំត្រូវតម្រូវឱ្យផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Rhode Island របស់អ្នក ប្រសិនបើអ្នកត្រូវបានចេញឱ្យនូវប័ណ្ណបើកបរដែលមានសុពលភាពនិងបច្ចុប្បន្ន។ ក្នុងករណីដែលអ្នកដាក់ពាក្យស្នើសុំដែលមិនបានចេញប័ណ្ណបើកបរមានសុពលភាពនិងបច្ចុប្បន្ន គាត់ត្រូវផ្តល់លេខសន្តិសុខសង្គមបួនខ្ទង់ចុងក្រោយរបស់អ្នក។ អ្នកដាក់ពាក្យស្នើសុំ ដែលមិនមានប័ណ្ណនឹងត្រូវចេញលេខបញ្ជាក់ពិសេសមួយដោយរដ្ឋ Rhode Island។

7។ ជម្រើសបក្ស នៅក្នុងរដ្ឋ Rhode Island បុគ្គលត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើគាត់ចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ។ បុគ្គលដែលខកខានចុះឈ្មោះជាមួយបក្សនយោបាយនៅពេលចុះឈ្មោះ អាចចុះឈ្មោះជាមួយបក្សនៅថ្ងៃបោះឆ្នោតបឋមនិងចូលរួមជាជននៃក្រុមការបោះឆ្នោតរបស់បក្សនោះ បើគាត់ជ្រើសរើសចុះ។ ប្រសិនបើអ្នកមិនចុះឈ្មោះជាមួយគណៈបក្សទេ គាត់នៅតែអាចបោះឆ្នោតទូទៅនិងការបោះឆ្នោតបឋមដោយគ្មានបក្សដែរ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

ការណែនាំរដ្ឋ

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Rhode Island អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅរដ្ឋ Rhode Island រយៈ 30 ថ្ងៃមុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំត្រឹមថ្ងៃបោះឆ្នោត
- មិនត្រូវបានជាប់ឃុំក្នុងមណ្ឌលកែប្រែដោយទទួលបានឧក្រិដ្ឋ
- មិនត្រូវបានរកឃើញថាជាអសមត្ថជនផ្ទៃក្នុងនៃកសិកម្មតាមផ្លូវច្បាប់

អាសយដ្ឋានប្រៃសណីយ៍
 ក្រុមប្រឹក្សារដ្ឋ Rhode Island
 នៃការបោះឆ្នោត
 50 Branch Ave.
 Providence, RI 02904-2790

រដ្ឋ South Carolina

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦

កាលកំណត់ចុះឈ្មោះ៖ — 30 ថ្ងៃមុនការបោះឆ្នោត។

៦១ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ វាត្រូវបានតម្រូវដោយច្បាប់ក្រុមនៃរដ្ឋ South Carolina ហើយត្រូវបានប្រើសម្រាប់គោលបំណងផ្ទៃក្នុងប៉ុណ្ណោះ។ លេខសន្តិសុខសង្គមមិនឃើញមាននៅលើរបាយការណ៍ដែលរៀបចំដោយគណៈកម្មការបដិសេធជាតិណាមួយ ត្រូវបានបញ្ជាក់ដោយគ្មានការយល់ព្រមពីបុគ្គលនោះឡើយ។ (រដ្ឋ South Carolina ជំពូក 7-5-170)

៧១ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

៨១ សាសន៍ ឬក្រុមជនជាតិ អ្នកត្រូវបានស្នើសុំក្នុងការបំពេញក្នុងប្រអប់នេះ។ ពាក្យស្នើសុំរបស់អ្នកអាចនឹងត្រូវបានបដិសេធ បើអ្នកមិនបានបំពេញតាមនោះ។ សូមមើលបញ្ជីជម្រើសនៅក្នុងការណែនាំសម្រាប់ពាក្យស្នើសុំនៅប្រអប់ទី 8 (នៅទំព័រ 2)។

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ South Carolina អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃការបោះឆ្នោតបន្ទាប់
- មានលំនៅស្ថាននៅរដ្ឋ South Carolina ដែលជាខោនធីនិងកន្លែងរបស់អ្នក

- មិនត្រូវបានឃុំឃាំងក្នុងពន្ធនាគារសាធារណៈណាមួយដែលជាលទ្ធផលនៃការផ្ដន្ទាទោសព្រហ្មទណ្ឌ
- មិនធ្លាប់ត្រូវផ្ដន្ទាទោសឧក្រិដ្ឋ ឬបទល្មើសប្រឆាំងច្បាប់បោះឆ្នោត ឬបើធ្លាប់ផ្ដន្ទាទោស បានអនុវត្តទោសពេញលេញ រួមទាំងការឃុំខ្លួន ឬការបង្ខំឱ្យប្រើប្រាស់ទទួលបានការលើកលែងទោស
- មិនស្ថិតក្រោមដឹកនាំការប្រកាសអសមត្ថភាពផ្នែកស្មារតី
- ទាមទារជាអាសយដ្ឋាននៅលើពាក្យស្នើសុំគឺជាអាសយដ្ឋានស្របច្បាប់ ឬលំនៅស្ថានរបស់អ្នក ឬទាមទារថាមិនមានលំនៅស្ថានស្របផ្សេងទៀត

អាសយដ្ឋានប្រៃសណីយ៍
 គណៈកម្មការបោះឆ្នោតរដ្ឋ
 P.O. ប្រអប់ 5987
 Columbia, SC 29250-5987

រដ្ឋ South Dakota

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦

កាលកំណត់ចុះឈ្មោះ៖ — បានទទួល 15 ថ្ងៃមុនការបោះឆ្នោត។

៦១ លេខអត្តសញ្ញាណប័ណ្ណ លេខប័ណ្ណបើកបររបស់អ្នកត្រូវបានតម្រូវ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរមានសុពលភាព អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

៧១ ជម្រើសបក្ស។ អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា។

៨១ សាសន៍ ឬក្រុមជនជាតិ សូមទុកឱ្យនៅទំនេរ

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ South Dakota អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថាននៅក្នុងរដ្ឋ South Dakota
- មានអាយុ 18 ឆ្នាំត្រឹមថ្ងៃការបោះឆ្នោតបន្ទាប់
- មិនកំពុងអនុវត្តទោសសម្រាប់ការផ្ដន្ទាទោសឧក្រិដ្ឋ ដែលរួមទាំងការដាក់ពន្ធនាគារ ការអនុវត្ត ឬព្យាបាលប្រព័ន្ធពន្ធនាគារមនុស្សពេញវ័យ
- មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្ទៃក្នុងនៃកសិកម្មដោយគុណភាព

អាសយដ្ឋានប្រៃសណីយ៍
 រដ្ឋមន្ត្រី ការបោះឆ្នោត
 500 E. Capitol
 Pierre, SD 57501-5070

រដ្ឋ Tennessee

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី19 ខែឧសភា ឆ្នាំ2014

កាលកំណត់ចុះឈ្មោះ៖ — 30 ថ្ងៃមុនការបោះឆ្នោត។

៦១ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ ក្នុងករណីខ្លះ លេខសន្តិសុខសង្គមត្រូវបានតម្រូវសម្រាប់គោលបំណងនៃការកំណត់អត្តសញ្ញាណនិងដើម្បីកុំឱ្យមានការចុះឈ្មោះត្រូវគ្នា (TCA 2.2.116)។

៧១ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

៨១ សាសន៍ ឬក្រុមជនជាតិ ជម្រើស

១១ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Tennessee អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Tennessee
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃប្រមូលថ្ងៃការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋ ឬបើធ្លាប់ផ្ដន្ទាទោស ត្រូវបានផ្តល់សិទ្ធិពលរដ្ឋពេញលេញវិញ (ឬបានទទួលការលើកលែងទោស)
- មិនត្រូវបានសម្រេចដោយគុណភាពថាជាអសមត្ថជនដោយគុណភាពមានសមត្ថភាព (ឬត្រូវបានផ្តល់សម្បទាមានសមត្ថភាពស្របច្បាប់)

អាសយដ្ឋានប្រៃសណីយ៍
 អ្នកសម្របសម្រួលការបោះឆ្នោត
 Tennessee Tower, Seventh Floor
 312 Rosa L. Parks Ave.
 Nashville, TN 37243-1102

រដ្ឋ Texas

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦

ការណែនាំរដ្ឋ

កាលកំណត់ចុះឈ្មោះ — 30
ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបររបស់អ្នកដើម្បីចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខណាមួយទេ សូមសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញជាជំនួសឲ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Texas អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថានក្នុងខោនធីដែលពាក្យស្នើសុំចុះឈ្មោះរបស់អ្នកបានធ្វើឡើង
- មានអាយុយ៉ាងតិច 17 ឆ្នាំ និង 10 ខែ (អ្នកត្រូវមានអាយុ 18 ឆ្នាំដើម្បីអាចបោះឆ្នោត)
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋស្ថាពរ ឬបើត្រូវផ្តន្ទាទោស អ្នកត្រូវបានទម្លាក់ចោលទោសទណ្ឌទាំងអស់រួមទាំងការឃុំឃាំង ការឲ្យនៅក្រៅឃុំ ការត្រួតពិនិត្យ រយៈពេលសាកល្បងឬត្រូវបានលើកលែងទោស។
- មិនត្រូវបានប្រកាសថាជាអសមត្ថជនផ្នែកស្មារតីដោយសាលក្រមស្ថាពររបស់តុលាការ

អាសយដ្ឋានប្រៃសណីយ៍
ការិយាល័យលេខាធិការរដ្ឋ
ផ្នែកការបោះឆ្នោត
P.O. ប្រអប់ 12060
Austin, TX 78711-2060

រដ្ឋ Utah

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 28 ខែមីនា ឆ្នាំ 2008

កាលកំណត់ចុះឈ្មោះ — 30 ថ្ងៃមុនការបោះឆ្នោតសម្រាប់ពាក្យស្នើសុំតាមម៉ែល 15 ថ្ងៃមុនការបោះឆ្នោតសម្រាប់ការចុះឈ្មោះដល់ការិយាល័យស្ថានខោនធី។

6។ លេខអត្តសញ្ញាណប័ណ្ណ ទម្រង់ចុះឈ្មោះបោះឆ្នោតរបស់អ្នកត្រូវមានលេខប័ណ្ណបើកបរដែលចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណមិនប្រតិបត្តិការរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណបញ្ជាក់មិនប្រតិបត្តិការ ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ លេខសម្គាល់មួយនឹងត្រូវចេញឲ្យអ្នកដោយរដ្ឋ។

7។ ជម្រើសបក្ស។ ការប្រកាសអំពីបក្សគឺមិនតម្រូវដើម្បីចុះឈ្មោះបោះឆ្នោតទេ។ ទោះជាយ៉ាងនេះក្តី ច្បាប់បោះឆ្នោតនៃរដ្ឋ Utah អនុញ្ញាតឲ្យបក្សនយោបាយនីមួយៗត្រូវបានជ្រើសដោយអ្នកដែលអនុញ្ញាតឲ្យបោះឆ្នោតបឋម។ ប្រសិនបើអ្នកមិនមានសម្ព័ន្ធជាមួយបក្សទេ អ្នកអាចនឹងត្រូវបានកម្រិតការបោះឆ្នោតបឋម។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Utah អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- បានស្នាក់នៅក្នុងរដ្ឋ Utah រយៈពេល 30 មុនការបោះឆ្នោតបន្ទាប់
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃ ឬមុនថ្ងៃការបោះឆ្នោតបន្ទាប់
- មិនត្រូវបានផ្តន្ទាទោសឧក្រិដ្ឋ និងត្រូវឃុំឃាំងសម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋ
- មិនត្រូវបានផ្តន្ទាទោសក្បត់ជាតិ ឬឧក្រិដ្ឋកម្មប្រឆាំងអាជីវកម្មបោះឆ្នោត លើកលែងតែត្រូវបានផ្តល់សិទ្ធិពលរដ្ឋឡើងវិញ
- មិនត្រូវបានកំណត់ថាជាអសមត្ថជនផ្នែកស្មារតីដោយតុលាការ

អាសយដ្ឋានប្រៃសណីយ៍
ការិយាល័យអភិបាលរដ្ឋ
P.O. ប្រអប់ 142325
Salt Lake City, UT 84114

រដ្ឋ Vermont

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2008

កាលកំណត់ចុះឈ្មោះ —
ប្រគល់ទៅស្ថានទីក្រុងមុនម៉ោង 5:00 ល្ងាចនៅថ្ងៃពុធមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខប័ណ្ណបើកបរនៃរដ្ឋ Vermont ឬប្រសិនបើមិនមាន លេខសន្តិសុខសង្គមប្តូរខ្ទង់ចុងក្រោយ។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររដ្ឋ Vermont ឬលេខសន្តិសុខសង្គមទេ ចូរសរសេរ “គ្មាន” នៅលើទម្រង់នេះ។ ការិយាល័យរដ្ឋមន្ត្រីនឹងផ្តល់លេខសម្គាល់អត្តសញ្ញាណមួយឲ្យអ្នក។

7។ ជម្រើសបក្ស។ រដ្ឋ Vermont មិនតម្រូវការចុះឈ្មោះបក្សក្នុងការចូលរួមការបោះឆ្នោតណាមួយទេ។

8។ សាសន៍ ឬក្រុមជនជាតិ
សូមទុកឲ្យនៅទំនេរ

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Vermont អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅនៅរដ្ឋ Vermont
- មានអាយុ 18 ឆ្នាំនៅមុន ឬនៅថ្ងៃបោះឆ្នោត
- ត្រូវបានសច្ចាប្រណិធានដូចខាងក្រោម៖ អ្នកសច្ចាប្រណិធាន (បញ្ជាក់) យ៉ាងដាច់ខាតថា ទោះនៅពេលណាក៏ដោយអ្នកនឹងផ្តល់សន្តិសុខភាព ឬបោះឆ្នោត។ រឿងដែលប៉ះពាល់ដល់រដ្ឋ Vermont អ្នកនឹងធ្វើវាប្រកបដោយមនសិកាដែលអ្នកនឹងសម្រេចឲ្យបានម៉តចត់អំពីភាពល្អបំផុតដូចគ្នាដូចបានបង្កើតដោយរដ្ឋធម្មនុញ្ញដោយគ្មានភ័យខ្លាចឬការពេញចិត្តបុគ្គលមួយទេ [ការសច្ចាប្រណិធានរបស់អ្នកបោះឆ្នោត រដ្ឋធម្មនុញ្ញរដ្ឋ Vermont ជំពូកទី II ផ្នែក 42]

ការណែនាំរដ្ឋ

ដោយការចុះហត្ថលេខាក្នុងប្រអប់ទី 9 អ្នកទទួលស្គាល់ថា អ្នកបានស្វែងយល់ព័ត៌មាន ឬបញ្ជាក់ អះអាងនូវសច្ចាប្រណិធានរបស់អ្នកបោះឆ្នោតនៅរដ្ឋ Vermont ដូចមាននៅខាងលើ។

អាស័យដ្ឋានប្រៃសណីយ៍

ការិយាល័យលេខាធិការរដ្ឋ
នាយកការបោះឆ្នោត
26 Terrace Street
Montpelier, VT 05609-1101

រដ្ឋ Virginia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2011

កាលកំណត់ចុះឈ្មោះ — បានបញ្ជូន 22 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ លេខសន្តិសុខសង្គមពេញរបស់អ្នកគឺជាតម្រូវការចាំបាច់។ លេខសន្តិសុខសង្គមរបស់អ្នកនឹងបង្ហាញនៅលើរបាយការណ៍ដែលត្រូវបានរៀបចំសម្រាប់មន្ត្រីប្រើដោយការចុះឈ្មោះអ្នកបោះឆ្នោតនិងមន្ត្រីបោះឆ្នោតប៉ុណ្ណោះ សម្រាប់គោលបំណងជ្រើសរើសគណៈកម្មការដោយគុណភាព។ មាត្រា II, §2, រដ្ឋធម្មនុញ្ញរដ្ឋ Virginia (1971).

7។ ជម្រើសបក្ស អ្នកមិនចាំបាច់ត្រូវតែចុះឈ្មោះជាមួយបក្សទេ ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬសមាជិក

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះក្នុងរដ្ឋ Virginia អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅរដ្ឋ Virginia និងនៅកន្លែងដែលអ្នកចង់បោះឆ្នោត
- មានអាយុ 18

ឆ្នាំត្រឹមខែឧសភា ឬខែវិច្ឆិកានៃ

- ការបោះឆ្នោតសកលបន្ទាប់
- មិនត្រូវបានផ្ដន្ទាទោសឧក្រិដ្ឋឬបានទទួលសិទ្ធិពលរដ្ឋឡើងវិញ
- មិនត្រូវបានសម្រេចសេចក្ដីថាជាអសមត្ថភាពផ្នែកស្មារតីដោយគុណភាពឡើយ

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សារដ្ឋ Virginia
នៃការបោះឆ្នោត
1100 Bank Street, 1st floor
Richmond, VA 23219

រដ្ឋ Washington

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ2012

កាលកំណត់ចុះឈ្មោះ — 29 ថ្ងៃមុនការបោះឆ្នោត (ឬផ្តល់ដោយបុគ្គលផ្ទាល់ទៅមន្ត្រីចុះឈ្មោះមូលដ្ឋានរហូតដល់ 8 ថ្ងៃមុនការបោះឆ្នោត)។

6។ លេខអត្តសញ្ញាណប័ណ្ណ អ្នកត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណរដ្ឋ ឬប័ណ្ណបើកបរនៃរដ្ឋ Washington របស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបររបស់រដ្ឋ Washington ឬអត្តសញ្ញាណប័ណ្ណទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ការខកខានផ្តល់ព័ត៌មាននេះអាចរារាំងពាក្យស្នើសុំចុះឈ្មោះរបស់អ្នកពីដំណើរការ។

7។ ជម្រើសបក្ស អ្នកមិនតម្រូវឱ្យបង្ហាញសម្ព័ន្ធបក្សរបស់អ្នកក្នុងការចុះឈ្មោះបោះឆ្នោតទេ។

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Washington អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- មានលំនៅស្ថានស្របច្បាប់នៅរដ្ឋ Washington ខោនធីនិងកន្លែងរបស់អ្នកសម្រាប់រយៈពេល 30 ថ្ងៃមុនការបោះឆ្នោតដែលអ្នកចង់បោះឆ្នោត
- មានអាយុយ៉ាងតិច 18 ឆ្នាំនៅថ្ងៃបោះឆ្នោត
- មិនត្រូវបានផ្ដន្ទាទោសព្រហ្មទណ្ឌ លើកលែងតែត្រូវបានផ្តល់សម្បទាសិទ្ធិពលរដ្ឋឡើងវិញ

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
ផ្នែកការបោះឆ្នោត
P.O. ប្រអប់ 40229
Olympia, WA 98504-0229

រដ្ឋ West Virginia

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2006

កាលកំណត់ចុះឈ្មោះ — 21 ថ្ងៃមុនការបោះឆ្នោត។

6។ លេខអត្តសញ្ញាណប័ណ្ណ សូមបញ្ជូលលេខប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។ ប្រសិនបើអ្នកមិនមានលេខប័ណ្ណបើកបរ ឬលេខសន្តិសុខសង្គមទេ លេខសម្គាល់អត្តសញ្ញាណនឹងផ្តល់ឱ្យអ្នក។

7។ ជម្រើសបក្ស អ្នកត្រូវចុះឈ្មោះជាមួយបក្សប្រសិនបើអ្នកចង់ចូលរួមនៅក្នុងការបោះឆ្នោតបឋមរបស់បក្សនោះ ជាការប្រជុំបក្ស ឬអនុសញ្ញា (លើកលែងតែសន្លឹកឆ្នោតនៃគណបក្សដែលអនុញ្ញាតអ្នកឯករាជ្យបោះឆ្នោត)

8។ សាសន៍ ឬក្រុមជនជាតិ

សូមទុកឱ្យនៅទំនេរ។

9។ ហត្ថលេខា ដើម្បីចុះឈ្មោះក្នុងរដ្ឋ West Virginia អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- រស់នៅក្នុងរដ្ឋ West Virginia នៅអាសយដ្ឋានខាងលើ
- មានអាយុ 18 ឆ្នាំ ឬដើម្បីបោះឆ្នោតបឋមត្រូវមានអាយុ 17 ឆ្នាំនិងត្រូវឈានចូលអាយុ 18 ឆ្នាំមុនការបោះឆ្នោតសកល
- មិនត្រូវស្ថិតក្រោមការផ្ដន្ទាទោសការឃុំខ្លួនបណ្តោះអាសន្ន ឬការឱ្យនៅក្រៅយុទ្ធសម្រាប់បទឧក្រិដ្ឋ ក្បួតជាតិ ឬប្រឆាំងសន្តិសុខ
- មិនត្រូវបានសម្រេចសេចក្ដីថាជា "មនុស្សអសមត្ថភាពផ្នែកស្មារតី" ដោយគុណភាពមានសមត្ថកិច្ច

អាស័យដ្ឋានប្រៃសណីយ៍

រដ្ឋមន្ត្រី
Building 1, Suite 157-K
1900 Kanawha Blvd. East
Charleston, WV 25305-0770

រដ្ឋ Wisconsin

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី05 ខែសីហា ឆ្នាំ2013

ការណែនាំរដ្ឋ

កាលកំណត់ចុះឈ្មោះ — ធ្វើតាមប្រៃសណីយ៍យ៉ាងតិចម្តងម្តងមុនការបោះឆ្នោត ឬបានបំពេញនៅការិយាល័យក្រុង ភូមិ ឬទីក្រុងរហូតដល់ម៉ោង 5:00 ល្ងាច ឬបិទការងារទោះបីយឹតត្បិត នៅថ្ងៃសុក្រមុនការបោះឆ្នោត ឬបានបំពេញនៅកន្លែងបោះឆ្នោតនៅថ្ងៃបោះឆ្នោត

6។ លេខអត្តសញ្ញាណប័ណ្ណ សូមផ្តល់លេខអត្តសញ្ញាណប័ណ្ណដែលចេញដោយ DOT ឬប័ណ្ណបើកបររបស់អ្នក។ ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណចេញដោយ DOT ទេ អ្នកត្រូវផ្តល់លេខ 4 ខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

7។ ជម្រើសបក្ស។ មិនបានគម្រប។

8។ សាសន៍ ឬក្រុមជនជាតិ

មិនបានគម្រប។

9។ ហត្ថលេខា។ ដើម្បីចុះឈ្មោះនៅក្នុងរដ្ឋ Wisconsin អ្នកត្រូវ៖

- ជាពលរដ្ឋសហរដ្ឋអាមេរិក
- ស្នាក់នៅក្នុងរដ្ឋ Wisconsin និងស្នាក់នៅអាស័យដ្ឋានចុះឈ្មោះយ៉ាងតិច 28 ថ្ងៃ។
- មានអាយុ 18 ឆ្នាំ។
- មិនត្រូវផ្តន្ទាទោសក្បត់ជាតិ ឧក្រិដ្ឋ ឬបន្តិសន្តិកន្នោត ឬប្រសិនបើត្រូវបានផ្តន្ទាទោស រាល់សិទ្ធិពលរដ្ឋរបស់អ្នកត្រូវបានសម្បទាឡើងវិញ
- មិនត្រូវបានរកឃើញដោយគុណការថា អសមត្ថភាពខាងយល់ដឹងនៃដំណើរការបោះឆ្នោត
- មិនបង្កើតឬទទួលប្រយោជន៍ពីការគ្នាល់ឬប្រាក់ឈ្នួលអាស្រ័យលើលទ្ធផលនៃការបោះឆ្នោត
- មិនបានបោះឆ្នោតនៅទីតាំងផ្សេង ប្រសិនបើចុះឈ្មោះនៅថ្ងៃបោះឆ្នោត

អាស័យដ្ឋានប្រៃសណីយ៍

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរដ្ឋាភិបាល
212 East Washington Avenue, Third Floor
P.O. ប្រអប់ 7984
Madison, WI 53707-7984

រដ្ឋ Wyoming

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី01 ខែមីនា ឆ្នាំ2006

តាមផ្លូវច្បាប់រដ្ឋ Wyoming មិនអាចទទួលទម្រង់នេះទេ លើកលែងតែច្បាប់រដ្ឋត្រូវបានធ្វើវិសោធនកម្ម។